

បទដ្ឋាន

I- ក្រុមប្រឹក្សាធម្មនុញ្ញ

០១-១២-២០១៥ -សេចក្តីសម្រេចលេខ ១៥៨/០០៦/២០១៥ កបធ.ច ចុះថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៥
លើសំណុំរឿង លេខ ២៥៩/០០៦/២០១៥ ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ៩៤៥២

II- រាជរដ្ឋាភិបាល

១- អនុក្រឹត្យ

២៣-១១-២០១៥ -អនុក្រឹត្យលេខ ១៦០ អនក្រ.បក ស្តីពី ការកែសម្រួលមាត្រា ២ នៃអនុក្រឹត្យលេខ
១២៥ អនក្រ.បក ចុះថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០០៨ ស្តីពីការបង្កើតតំបន់សេដ្ឋកិច្ច
ពិសេសគីរីសាគរ កោះកុង ៩៤៦១

២៧-១១-២០១៥ -អនុក្រឹត្យលេខ ១៦១ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា ៩៤៦៥

០១-១២-២០១៥ -អនុក្រឹត្យលេខ ១១៧០ អនក្រ.តត ស្តីពី ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ៩៤៦៧

០២-១២-២០១៥ -អនុក្រឹត្យលេខ ១១៧១ អនក្រ.តត ស្តីពី ការតែងតាំងក្រុមប្រឹក្សាភិបាលគ្រឹះស្ថាន
បោះពុម្ព និងចែកផ្សាយ ៩៤៦៨

០២-១២-២០១៥ -អនុក្រឹត្យលេខ ១១៧២ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ៩៤៧០

០២-១២-២០១៥ -អនុក្រឹត្យលេខ ១១៧៣ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៩៤៧១

០២-១២-២០១៥ -អនុក្រឹត្យលេខ ១១៧៤ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៩៤៧២

០២-១២-២០១៥ -អនុក្រឹត្យលេខ ១១៧៥ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ៩៤៧៣

០២-១២-២០១៥ -អនុក្រឹត្យលេខ ១១៧៦ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៩៤៧៥

០២-១២-២០១៥ -អនុក្រឹត្យលេខ ១១៧៧ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ៩៤៨៤

០២-១២-២០១៥ -អនុក្រឹត្យលេខ ១១៧៨ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ៩៤៨៥

០៣-១២-២០១៥ -អនុក្រឹត្យលេខ ១១៧៩ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយស សហមេត្រី ៩៤៨៦

០៣-១២-២០១៥ -អនុក្រឹត្យលេខ ១១៨០ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៩៤៨៧

-អនុក្រឹត្យលេខ ១១៨១ អនក្រ.តត មិនទាន់បានទទួល

០៣-១២-២០១៥ -អនុក្រឹត្យលេខ ១១៨២ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៩៤៨៨

០៣-១២-២០១៥ -អនុក្រឹត្យលេខ ១១៨៣ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ៩៤៩០

២-សេចក្តីសម្រេច

០១-១២-២០១៥ -សេចក្តីសម្រេចលេខ ៩៤ សសរ ស្តីពី ការបំពេញបន្ថែមសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា ៩៤៩១

III-ការងារបណ្តាញក្រសួង

១-ទីស្តីការអង្គបណ្តុំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

០៣-១១-២០១៥ -ប្រកាសរួមលេខ ១៤៥២ សហវ.ប្រក ស្តីពី ការផ្តល់រង្វាន់លើកទឹកចិត្តជូនក្រសួងរ៉ែ និងថាមពល និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៩៤៩៣

០៦-១១-២០១៥ -សារាចរណែនាំលេខ ០១៣ សហវ ស្តីពី ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈសម្រាប់ មុខទំនិញ និងសេវាកម្មចាំបាច់មួយចំនួនដែលត្រូវប្រើប្រាស់បន្ទាន់នៅដើមឆ្នាំថវិកា ៩៥០៦

២- ទីស្តីការអង្គបណ្តុំក្រសួងឧស្សាហកម្ម និង សិប្បកម្ម

២១-៩-២០១៥ -ប្រកាសលេខ ៥៥៩ ឧស.កឧ.ប្រក.០៩ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន សាន ហ្វេង (ខេមបូឌា) ខមភេនី លីមីតធីត បង្កើតរោងចក្រ ផលិតនាំងស្នាបព្រិល និងរបាំងបង្អួច ៩៥០៨

២១-៩-២០១៥ -ប្រកាសលេខ ៥៦០ ឧស.កឧ.ប្រក.០៩ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ហ្វាយ ស្តារ ខតធីន ហ្គាមេន (ខេមបូឌា) លីមីតធីត បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៩៥១១

២១-៩-២០១៥ -ប្រកាសលេខ ៥៦១ ឧស.កឧ.ប្រក.០៩ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ស្រុង ហៃលធី អ៊ិនធើណេសិនណល បង្កើតរោងចក្រ ផលិតស្បែកជើង ៩៥១៤

២១-៩-២០១៥ -ប្រកាសលេខ ៥៦២ ឧស.កឧ.ប្រក.០៩ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន វីនីតុន គ្រូប ចំកាត់ បង្កើតរោងចក្រ ផលិតហិរ ៩៥១៧

២១-៩-២០១៥ -ប្រកាសលេខ ៥៦៣ ឧស.កឧ.ប្រក.០៩ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន គ្លីវី នីតវៃវ អិលធីឌី បង្កើតរោងចក្រ ចាក់សម្លៀកបំពាក់ ៩៥២០

២១-៩-២០១៥ -ប្រកាសលេខ ៥៦៤ ឧស.កឧ.ប្រក.០៩ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ថប ស្ត័ត ថេកស្តាយ បង្កើតរោងចក្រ កាត់ដេរ និងវាយនភ័ណ្ឌ ៩៥២៣

ក

៣- ទិស្តីការអង្គបុត្រសង្ខេបពាណិជ្ជកម្ម

- ២១-០១-២០១៥ - លិខិតលេខ ០៦៣៨ ពណ.ចបព ស្តីពី ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងទទួលស្គាល់
ជានីតិបុគ្គលពេញលក្ខណៈច្បាប់ របស់ក្រុមហ៊ុន **ធី អិកស៍ ខនេរ៉ូ** ៩៥២៦
- ២១-០១-២០១៥ - លិខិតលេខ ០៦៣៩ ពណ.ចបព ស្តីពី ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងទទួលស្គាល់
ជានីតិបុគ្គលពេញលក្ខណៈច្បាប់ របស់ក្រុមហ៊ុន **លី ថៃ យ៉ានស័រ** ៩៥២៨
- ២១-០១-២០១៥ - លិខិតលេខ ០៦៤០ ពណ.ចបព ស្តីពី ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងទទួលស្គាល់
ជានីតិបុគ្គលពេញលក្ខណៈច្បាប់ របស់ក្រុមហ៊ុន **ជី អេង ឌី ធី ខបតើសេសិន** ៩៥៣០
- ២១-០១-២០១៥ - លិខិតលេខ ០៦៤១ ពណ.ចបព ស្តីពី ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងទទួលស្គាល់
ជានីតិបុគ្គលពេញលក្ខណៈច្បាប់ របស់ក្រុមហ៊ុន **ឌីង ហាន ខនស្រ្តារ៉ាសិន** ៩៥៣២
- ២១-០១-២០១៥ - លិខិតលេខ ០៦៤២ ពណ.ចបព ស្តីពី ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងទទួលស្គាល់
ជានីតិបុគ្គលពេញលក្ខណៈច្បាប់ របស់ក្រុមហ៊ុន **ជី ត្រីមេរ៉ូ អន្តរ តែលេស** ៩៥៣៤
- ២១-០១-២០១៥ - លិខិតលេខ ០៦៤៣ ពណ.ចបព ស្តីពី ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងទទួលស្គាល់
ជានីតិបុគ្គលពេញលក្ខណៈច្បាប់ របស់ក្រុមហ៊ុន **តាយណា ជានស៊ី អ៊ុនធើណេ
សិនណល (ខេមបូឌា) អិលធីឌី** ៩៥៣៦
- ២១-០១-២០១៥ - លិខិតលេខ ០៦៤៤ ពណ.ចបព ស្តីពី ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងទទួលស្គាល់
ជានីតិបុគ្គលពេញលក្ខណៈច្បាប់ របស់ក្រុមហ៊ុន **ឌ្លាវីស៊ីង (ខេមបូឌា) ភីសស៊ីង** ៩៥៣៨



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រុមប្រឹក្សាធម្មនុញ្ញ

សំណុំរឿង

លេខ : ២៥៩/០០៦/២០១៥

ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥

សេចក្តីសម្រេច

លេខ : ១៥៨/០០៦/២០១៥ កបធ.ច

ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥

ក្រុមប្រឹក្សាធម្មនុញ្ញ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៤៩៨/០៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៨ ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧ ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានឃើញលិខិតលេខ ៦៨២ រ.ស ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ្ធ** ប្រធានរដ្ឋសភា ស្នើសុំក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាពលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នាសម័យប្រជុំលើកទី៥ នីតិកាលទី៥ និងព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែក្នុងសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៣ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយដែលអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញបានទទួលលិខិតខាងលើនេះ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ១៦ និង ៤៥ នាទី ។

គ្រោយពីបានស្តារបំណុលការណ៍របស់សមាជិករាជការណ៍

គ្រោយពីបានពិភាក្សាគ្រឹមត្រួតសាមញ្ញរបស់ខ្លួន

- យល់ឃើញថា រដ្ឋសភា និងព្រឹទ្ធសភាបានអនុវត្តយ៉ាងត្រឹមត្រូវតាមបែបបទដែលមានចែងក្នុងមាត្រា ១១៣ថ្មី នៃរដ្ឋធម្មនុញ្ញ ក្នុងការពិនិត្យនិងអនុម័តច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់
- យល់ឃើញថា សំណើរបស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា ស្របនឹងមាត្រា ១៤០ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា១៦ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។ ដូច្នេះ ក្រុមប្រឹក្សាធម្មនុញ្ញអាចទទួលយកសំណើសុំពិនិត្យធម្មនុញ្ញភាពនៃច្បាប់នេះ មកពិនិត្យបាន
- យល់ឃើញថា ទម្រង់នៃការតាក់តែង និងការអនុម័តច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ស្របនឹងរដ្ឋធម្មនុញ្ញ
- យល់ឃើញថា ជំពូកទី១ ស្តីពីបទប្បញ្ញត្តិទូទៅ មាន៦មាត្រា គឺចាប់ពីមាត្រា១ ដល់មាត្រា៦ ចែងពីគោលដៅកំណត់បែបបទ និងការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឃុំសង្កាត់នីមួយៗត្រូវមានក្រុមប្រឹក្សាមួយដែលត្រូវបានបោះឆ្នោតជ្រើសរើសឡើងដោយប្រជាពលរដ្ឋនៃឃុំសង្កាត់របស់ខ្លួនតាមការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ ដោយសម្ងាត់ ក្រុមប្រឹក្សាឃុំសង្កាត់ត្រូវបានបោះឆ្នោតជ្រើសរើសឡើងតាមប្រព័ន្ធសមាមាត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង កាលបរិច្ឆេទនៃការបោះឆ្នោតត្រូវកំណត់ និងប្រកាសដោយនាយករដ្ឋមន្ត្រីតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ការបោះឆ្នោតត្រូវធ្វើនៅថ្ងៃអាទិត្យតែមួយថ្ងៃ។ បទប្បញ្ញត្តិក្នុងមាត្រាទាំង៦ នៃជំពូកទី១ នេះ ស្របនឹងមាត្រា៥១ថ្មី វាក្យខ័ណ្ឌទី១និងទី២ មាត្រា១៤៥ថ្មី(មួយ) និងមាត្រា១៤៦ថ្មី(មួយ) នៃរដ្ឋធម្មនុញ្ញ
- យល់ឃើញថា ជំពូកទី២ ស្តីពីការគ្រប់គ្រងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ មាន៥មាត្រា គឺចាប់ពីមាត្រា៧ ដល់មាត្រា១១ ចែងពី ការចាត់ចែង រៀបចំ និងគ្រប់គ្រងបញ្ជីបោះឆ្នោត និងការគ្រប់គ្រងការបោះឆ្នោត ការដាក់ចេញនូវបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គឺជាសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មុខងារនិងភារកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសិទ្ធិរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងការតែងតាំងគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត ឬគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ឬគណៈកម្មការការិយាល័យរៀបចំការបោះឆ្នោត។ បទប្បញ្ញត្តិក្នុងមាត្រាទាំង៥ នៃជំពូកទី២នេះ ស្របនឹងមាត្រា១៥០ថ្មី(ពីរ) វាក្យខ័ណ្ឌទី១ នៃរដ្ឋធម្មនុញ្ញ

(Handwritten signature)

- យល់ឃើញថា ជំពូកទី៣ ស្តីពីការចុះឈ្មោះបោះឆ្នោត និង បញ្ជីបោះឆ្នោតមាន២មាត្រា គឺមាត្រា១២ និងមាត្រា១៣ ចែងពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធានាឱ្យមានបញ្ជីបោះឆ្នោតសម្រាប់ ការិយាល័យបោះឆ្នោតនីមួយៗ លក្ខខណ្ឌចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត បែបបទនិងនីតិវិធីនៃការចុះ ឈ្មោះបោះឆ្នោតនិងការរៀបចំបញ្ជីបោះឆ្នោត ការផ្តល់សុពលភាពនិងប្រកាសផ្សាយបញ្ជីបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ផ្លូវការ ៩០ ថ្ងៃយ៉ាងតិច មុនថ្ងៃបោះឆ្នោត។ បទប្បញ្ញត្តិក្នុងមាត្រា ទាំង២ នៃជំពូកទី៣នេះ ស្របនឹងមាត្រា៣៤ថ្មី វាក្យខ័ណ្ឌទី១និងទី២ និងមាត្រា១៥០ថ្មី(ពីរ) វាក្យខ័ណ្ឌទី១ នៃរដ្ឋធម្មនុញ្ញ
- យល់ឃើញថា ជំពូកទី៤ ស្តីពីប្រព័ន្ធបោះឆ្នោត និងការបែងចែកអាសនៈ មាន៨មាត្រា គឺចាប់ពីមាត្រា ១៤ ដល់មាត្រា២១ ចែងពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ត្រូវអនុវត្តតាមប្រព័ន្ធសមា- មាត្រដោយបែងចែកអាសនៈតាមមធ្យមភាគខ្ពស់បំផុត ចំនួនអាសនៈនៃក្រុមប្រឹក្សាឃុំសង្កាត់ត្រូវស្មើគ្នា និងចំនួនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ការបែងចែកអាសនៈផ្អែកលើចំនួនអាសនៈ និងលទ្ធផលនៃ ការបោះឆ្នោត ករណីគណបក្សនយោបាយណាមួយបោះបង់ចោលអាសនៈដែលខ្លួនបានទទួល គណៈ- កម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបែងចែកអាសនៈនោះទៅឱ្យគណបក្សនយោបាយផ្សេងទៀត ដែលមានអាសនៈ។ បទប្បញ្ញត្តិក្នុងមាត្រាទាំង៨ នៃជំពូកទី៤នេះ ស្របនឹងមាត្រា១៤៦ថ្មី(មួយ) និងមាត្រា១៥០ថ្មី(ពីរ) វាក្យខ័ណ្ឌទី១ នៃរដ្ឋធម្មនុញ្ញ
- យល់ឃើញថា ជំពូកទី៥ ស្តីពីការិយាល័យបោះឆ្នោត និង ការិយាល័យរាប់សន្លឹកឆ្នោត មាន១៣មាត្រា គឺចាប់ពីមាត្រា២២ ដល់មាត្រា៣៤ ចែងពី ការបង្កើតការិយាល័យបោះឆ្នោតមួយឬច្រើនសម្រាប់ឃុំ សង្កាត់នីមួយៗ ការិយាល័យបោះឆ្នោតនេះ ត្រូវទទួលខុសត្រូវតំបន់មួយដែលបានកំណត់ ហើយស្ថិត នៅក្នុងព្រំប្រទល់ឃុំសង្កាត់របស់ខ្លួន ត្រូវមានប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតយ៉ាងច្រើន ៧៥០ នាក់ ត្រូវប្រមូលផ្តុំដោយភូមិទាំងមូល និងត្រូវបង្កលក្ខណៈឱ្យសមាជិកទាំងអស់របស់គ្រួសារក្នុងភូមិ នោះបានទៅបោះឆ្នោតនៅទីនោះ ក្នុងករណីដែលការិយាល័យបោះឆ្នោតណាមួយមានចំនួនអ្នកបោះ ឆ្នោតលើសពី ៧៥០ នាក់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបញ្ជូនឈ្មោះអ្នកដែលលើស ទៅក្នុងការិយាល័យបោះឆ្នោតមួយទៀត ដែលស្ថិតនៅជិតបំផុតក្នុងឃុំសង្កាត់ជាមួយ ឬអាចបង្កើត ការិយាល័យបោះឆ្នោតថ្មី។ ការិយាល័យរាប់សន្លឹកឆ្នោតត្រូវធ្វើឡើងនៅនឹងការិយាល័យបោះឆ្នោត។ ការិយាល័យរាប់សន្លឹកឆ្នោតជាកន្លែងប្រកាសលទ្ធផលបណ្តោះអាសន្ន។ ការិយាល័យនីមួយៗត្រូវបាន កំណត់ឱ្យមានបរិវេណខាងក្នុងជាតំបន់ជុំវិញការិយាល័យបោះឆ្នោត មានកាំប្រវែងយ៉ាងតិច១៥ម៉ែត្រ

និងបរិវេណខាងក្រៅមានកំប្រវែង ១០០ ម៉ែត្រ។ ការហាមមិនឱ្យធ្វើសកម្មភាពមួយចំនួនក្នុងបរិវេណ
ខាងក្នុង បរិវេណខាងក្រៅ និងក្នុងការិយាល័យបោះឆ្នោត។ ការបិទផ្សាយឈ្មោះ និងទីតាំងការិយា-
ល័យបោះឆ្នោតនីមួយៗជាសាធារណៈ។ បទប្បញ្ញត្តិក្នុងមាត្រាទាំង១៣ នៃជំពូកទី៥នេះ ស្របនឹង
មាត្រា១៥០ថ្មី(ពីរ) វាក្យខ័ណ្ឌទី១និងទី២ នៃរដ្ឋធម្មនុញ្ញ

- យល់ឃើញថា ជំពូកទី៦ ស្តីពីការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោត
ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ មាន៣២មាត្រា គឺចាប់ពីមាត្រា៣៥ ដល់មាត្រា៦៦ ចែងពី
សក្ខីខ័ណ្ឌសម្រាប់ប្រជាពលរដ្ឋទាំងពីរភេទដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនសម្រាប់
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ជនគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើស
ក្រុមប្រឹក្សាឃុំសង្កាត់ ការសុំច្បាប់ឈប់ពិសេស និងការស្ថិតនៅក្រៅក្របខណ្ឌដើមចំពោះមន្ត្រីរាជការ
ស៊ីវិល មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ នគរបាលជាតិដែលមានបំណងឈរឈ្មោះជាបេក្ខជន
បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតត្រូវដាក់
យ៉ាងតិច៥០ថ្ងៃ មុនថ្ងៃបោះឆ្នោត ការកំណត់កាលបរិច្ឆេទនៃការទទួលពាក្យនិងការពិនិត្យលើពាក្យ
សុំ ការកំណត់កាលបរិច្ឆេទនៃការទទួលពាក្យបណ្តឹងតវ៉ា និងការដោះស្រាយបណ្តឹងនៅគណៈកម្មការ
រាជធានីខេត្តរៀបចំការបោះឆ្នោត និងនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សេចក្តីសម្រេច
របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាសេចក្តីសម្រេចចុងក្រោយ។ បទប្បញ្ញត្តិក្នុងមាត្រា
ទាំង៣២ នៃជំពូកទី៦នេះ ស្របនឹងមាត្រា៣៤ថ្មី វាក្យខ័ណ្ឌទី៣ មាត្រា៣៥ វាក្យខ័ណ្ឌទី១ និង
មាត្រា១៥០ថ្មី(ពីរ) វាក្យខ័ណ្ឌទី១ នៃរដ្ឋធម្មនុញ្ញ

- យល់ឃើញថា ជំពូកទី៧ ស្តីពីការឃោសនាបោះឆ្នោត មាន១៦មាត្រា គឺចាប់ពីមាត្រា៦៧ ដល់មាត្រា
៨២ ចែងពី ការផ្សព្វផ្សាយអំពីគោលនយោបាយ កម្មវិធីនយោបាយរបស់គណបក្សនយោបាយ និង
បេក្ខជនឈរឈ្មោះ សកម្មភាពនៃការឃោសនាបោះឆ្នោត ការលើកស្ទាកសញ្ញាគណបក្សនយោបាយ
ការគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស
ក្រុមប្រឹក្សាឃុំសង្កាត់ ក្រុមសីលធម៌ និង បទបញ្ជានិងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការ
បោះឆ្នោត ការឃោសនាបោះឆ្នោតមានរយៈពេល១៤ថ្ងៃ ហើយគ្រប់សកម្មភាពឃោសនាត្រូវបញ្ឈប់
២៤ម៉ោង មុនថ្ងៃបោះឆ្នោត របៀបបែបបទប្តឹងជំទាស់បូកវ៉ា និងការដោះស្រាយពាក្យបណ្តឹង ប្រព័ន្ធ
ផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ ការអនុវត្តសិទ្ធិផ្សព្វផ្សាយរបស់គណបក្សនយោបាយ និងបេក្ខជន ការ
ផ្តល់ទីតាំងសាធារណៈដល់បេក្ខជន ឬគណបក្សនយោបាយ ការហាមប្រើប្រាស់វិទ្យុសម្ភារ មធ្យោ-

បាយដឹកជញ្ជូនរបស់រដ្ឋ។ អង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និងសមាគម ឬអង្គការ
អន្តរជាតិដែលបំពេញការងារក្នុងព្រះរាជាណាចក្រកម្ពុជា ឬជនបរទេសត្រូវប្រកាន់ជំហរអព្យាក្រឹត
គតលម្អៀងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ បទប្បញ្ញត្តិក្នុងមាត្រាទាំង១៦
នៃជំពូកទី៧នេះ ស្របនឹងមាត្រា៥១ថ្មី វាក្យខ័ណ្ឌទី១ និង មាត្រា១៥០ថ្មី(ពីរ) វាក្យខ័ណ្ឌទី១និងទី២
នៃរដ្ឋធម្មនុញ្ញ

- យល់ឃើញថា ជំពូកទី៨ ស្តីពីភ្នាក់ងារគណបក្សនយោបាយ និង អ្នកសង្កេតការណ៍ មាន១៨មាត្រា
គឺចាប់ពីមាត្រា៨៣ ដល់មាត្រា១០០ ចែងពី គណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ
បោះឆ្នោតមានសិទ្ធិចាត់តាំងតំណាងរបស់ខ្លួន ហៅថាភ្នាក់ងារគណបក្សនយោបាយនៅតាមការិយាល័យ
បោះឆ្នោត និងរាប់សន្លឹកឆ្នោតនីមួយៗក្នុងឃុំសង្កាត់ដែលខ្លួនឈរឈ្មោះបោះឆ្នោត និងសមត្ថកិច្ចរបស់
គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមានសិទ្ធិចូលរួម
ក្នុងឋានៈជាអ្នកសង្កេតការណ៍ សិទ្ធិក្នុងការជំទាស់ ឬប្តឹងតវ៉ារបស់ភ្នាក់ងារគណបក្សនយោបាយ
បម្រាមចំពោះភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ក្នុងការសង្កេតមើលដំណើរការ
បោះឆ្នោតនិងការរាប់សន្លឹកឆ្នោត ការអញ្ជើញតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស តំណាង
ប្រទេសនានា និងតំណាងអង្គការអន្តរជាតិឱ្យចូលរួមសង្កេតការណ៍បោះឆ្នោត និងសមត្ថកិច្ចរបស់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុងការចាត់ចែងរាល់កិច្ចការខាងលើ។ បទប្បញ្ញត្តិក្នុងមាត្រា
ទាំង១៨ នៃជំពូកទី៨នេះ ស្របនឹងមាត្រា៥១ថ្មី វាក្យខ័ណ្ឌទី១ និងមាត្រា១៥០ថ្មី(ពីរ) វាក្យខ័ណ្ឌទី១
និងទី២ នៃរដ្ឋធម្មនុញ្ញ

- យល់ឃើញថា ជំពូកទី៩ ស្តីពីការរៀបចំ ការគ្រប់គ្រង និង ការប្រព្រឹត្តទៅនៃការបោះឆ្នោត មាន២០
មាត្រា គឺចាប់ពីមាត្រា១០១ ដល់មាត្រា១២០ ចែងពី ឃុំសង្កាត់នីមួយៗត្រូវមានសន្លឹកឆ្នោតដោយ
ឡែករបស់ខ្លួនដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផ្តល់ជូន។ សន្លឹកឆ្នោតនីមួយៗត្រូវមាន
គល់បញ្ជីសន្លឹកឆ្នោត មានសញ្ញាសម្គាល់គណបក្សនយោបាយ និងមានឈ្មោះគណបក្សនយោបាយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធានាផ្តល់ហិបឆ្នោត ត្រាសម្ងាត់ជាផ្លូវការ និងសម្ភារ
ឧបករណ៍ដែលចាំបាច់ឱ្យបានគ្រប់ចំនួនសម្រាប់បម្រើការបោះឆ្នោតទៅឱ្យការិយាល័យបោះឆ្នោតនីមួយៗ
តួនាទីនិងភារកិច្ចរបស់មន្ត្រីការិយាល័យបោះឆ្នោត អ្នកដែលមានសិទ្ធិចូលទៅក្នុងបរិវេណខាងក្នុង និង
ក្នុងការិយាល័យបោះឆ្នោត សិទ្ធិរបស់មន្ត្រីការិយាល័យបោះឆ្នោត ឬភ្នាក់ងារគណបក្សនយោបាយក្នុង
ការជំទាស់ជនណាម្នាក់នៅក្នុងការិយាល័យបោះឆ្នោត សិទ្ធិរបស់ភ្នាក់ងារគណបក្សនយោបាយក្នុងការ

ប្តឹងជំទាស់ប្តូរវ៉ា អំពីភាពមិនប្រក្រតីនៃការបោះឆ្នោត និងសិទ្ធិរបស់គណៈកម្មការការិយាល័យបោះ-
 ឆ្នោត ក្នុងការដោះស្រាយបណ្តឹងជំទាស់ប្តូរវ៉ា។ បទប្បញ្ញត្តិក្នុងមាត្រាទាំង២០ នៃជំពូកទី៩នេះ ស្រប
 នឹងមាត្រា៥១ថ្មី វាក្យខ័ណ្ឌទី១ និងមាត្រា១៥០ថ្មី(ពីរ) វាក្យខ័ណ្ឌទី១ និងទី២ នៃរដ្ឋធម្មនុញ្ញ

- យល់ឃើញថា ជំពូកទី១០ ស្តីពីការបិទការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រមូល ប្រគល់ ទទួល
 សម្ភារបោះឆ្នោត មាន២២មាត្រា គឺចាប់ពីមាត្រា១២១ ដល់មាត្រា១៤២ ចែងពី ប្រធានការិយាល័យ
 បោះឆ្នោតត្រូវបិទការបោះឆ្នោតនៅម៉ោង ១៥:០០ នាទី។ សន្លឹកឆ្នោតត្រូវរាប់នៅការិយាល័យបោះ-
 ឆ្នោតនីមួយៗក្នុងឃុំសង្កាត់។ មន្ត្រីបោះឆ្នោតតាមការិយាល័យបោះឆ្នោតនីមួយៗ ជាអ្នកទទួលខុសត្រូវ
 ក្នុងការរាប់សន្លឹកឆ្នោតក្នុងការិយាល័យរបស់ខ្លួន ក្នុងករណីនេះការិយាល័យបោះឆ្នោតនឹងក្លាយទៅជា
 ការិយាល័យរាប់សន្លឹកឆ្នោត។ ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ
 អាចពិនិត្យតាមដាន និងវាយតម្លៃលទ្ធផលនៃការរាប់សន្លឹកឆ្នោត។ បន្ទាប់ពីបានរាប់សន្លឹកឆ្នោតរួច
 ហើយ ប្រធានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតត្រូវធ្វើកំណត់ហេតុស្តីពីលទ្ធផលបណ្តោះអាសន្ន
 នៃការរាប់សន្លឹកឆ្នោតសម្រាប់ការិយាល័យរបស់ខ្លួន រួចធ្វើជូនគណៈកម្មការឃុំសង្កាត់រៀបចំការបោះ-
 ឆ្នោតដោយភ្ជាប់ជាមួយនូវបញ្ជីបោះឆ្នោត សន្លឹកឆ្នោតបានការ សន្លឹកឆ្នោតមិនបានការ សន្លឹកឆ្នោត
 ដែលពុំបានប្រើប្រាស់ ពាក្យបណ្តឹងជំទាស់ប្តូរវ៉ាប្រសិនបើមាន និងឯកសារផ្សេងៗ កំណត់ហេតុត្រូវបិទនៅ
 ការិយាល័យបោះឆ្នោត និងចែកជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាន ការប្រព្រឹត្តទៅ និង
 នីតិវិធីនៃការរាប់សន្លឹកឆ្នោត សេចក្តីណែនាំសម្រាប់ធ្វើកំណត់ហេតុពេលរាប់សន្លឹកឆ្នោតក្នុងការិយាល័យ
 រាប់សន្លឹកឆ្នោត របៀបប្រមូលផ្តុំ វេចខ្ចប់ និងរាយមុខសម្ភារបោះឆ្នោតឱ្យបានត្រឹមត្រូវ សម្រាប់ការ
 ប្រគល់ ការទទួល នីតិវិធីត្រួតពិនិត្យកំណត់ហេតុរាប់សន្លឹកឆ្នោត បូកសរុបលទ្ធផលនៃការបោះឆ្នោត
 តាមការិយាល័យរាប់សន្លឹកឆ្នោត និងការត្រួតពិនិត្យឧបករណ៍ សម្ភារបោះឆ្នោតដែលបានទទួលពីគ្រប់
 ការិយាល័យរាប់សន្លឹកឆ្នោតរបស់គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត នីតិវិធីត្រួតពិនិត្យនូវ
 លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតតាមឃុំសង្កាត់នីមួយៗរបស់គណៈកម្មការឃុំសង្កាត់ និងគណៈ-
 កម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត។ បទប្បញ្ញត្តិក្នុងមាត្រាទាំង២២ នៃជំពូកទី១០នេះ ស្របនឹង
 មាត្រា៥១ថ្មី វាក្យខ័ណ្ឌទី១ និងមាត្រា១៥០ថ្មី(ពីរ) វាក្យខ័ណ្ឌទី១និងទី២ នៃរដ្ឋធម្មនុញ្ញ

- យល់ឃើញថា ជំពូកទី១១ ស្តីពីលទ្ធផលបណ្តោះអាសន្ន លទ្ធផលផ្លូវការ និងការជំទាស់ចំពោះលទ្ធផល
 នៃការបោះឆ្នោត មាន១៧មាត្រា គឺចាប់ពីមាត្រា១៤៣ ដល់មាត្រា១៥៩ ចែងពី ជនគ្រប់រូបដែលបាន
 ចុះឈ្មោះបោះឆ្នោតនៅលើបញ្ជីបោះឆ្នោត ឬគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ

(Handwritten signature)

មានសិទ្ធិប្តឹងជំទាស់ទៅគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតអំពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវត្រួតពិនិត្យឡើងវិញនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតក្នុងឃុំសង្កាត់ ឬការិយាល័យបោះឆ្នោតណាមួយដែលមានការប្តឹងជំទាស់ ។ បន្ទាប់ពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតតាមឃុំសង្កាត់នីមួយៗត្រូវបានពិនិត្យឡើងវិញឃើញថាគ្រឹមត្រូវ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវប្រកាសជាសាធារណៈនូវលទ្ធផលជាផ្លូវការនៃការបោះឆ្នោតនោះភ្លាម ។ ចំពោះឃុំសង្កាត់ណាដែលមានបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់អំពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ការប្រកាសលទ្ធផលផ្លូវការត្រូវធ្វើបន្ទាប់ពីការដោះស្រាយបណ្តឹងរូចរាល់ជាស្ថាពរទៅតាមនីតិវិធីដូចមានចែងក្នុងច្បាប់នេះ ។ បទប្បញ្ញត្តិក្នុងមាត្រាទាំង១៧ នៃជំពូកទី១១នេះ ស្របនឹងមាត្រា១៥០ថ្មី(ពីរ) វាក្យខ័ណ្ឌទី១និងទី២ នៃរដ្ឋធម្មនុញ្ញ

- យល់ឃើញថា ជំពូកទី១២ ស្តីពីការបិទការិយាល័យបោះឆ្នោតក្នុងគ្រាមានអាសន្ន មាន៥មាត្រា គឺចាប់ពីមាត្រា១៦០ ដល់មាត្រា១៦៤ ចែងពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសិទ្ធិសម្រេចមិនបើកការិយាល័យបោះឆ្នោត និងមានសិទ្ធិបិទការិយាល័យបោះឆ្នោតណាមួយឬមួយចំនួនក្នុងកាលៈទេសៈមានអាសន្នដែលនាំឱ្យមានគ្រោះថ្នាក់ ឬគំរាមកំហែងដល់សុវត្ថិភាពមន្ត្រីបោះឆ្នោត និងអ្នកបោះឆ្នោតនៅក្នុងបរិវេណខាងក្នុង ហើយត្រូវរាយការណ៍ភ្លាមជូននាយករដ្ឋមន្ត្រី ។ ក្នុងករណីការិយាល័យបោះឆ្នោតណាមួយត្រូវបិទ ការបោះឆ្នោតនៅការិយាល័យនោះត្រូវធ្វើសាជាថ្មី ក្នុងរយៈពេល ៣០ ថ្ងៃ ។ បទប្បញ្ញត្តិក្នុងមាត្រាទាំង៥ នៃជំពូកទី១២នេះ ស្របនឹងមាត្រា៥២ ឃ្លាទី២ និងមាត្រា១៥០ថ្មី(ពីរ) វាក្យខ័ណ្ឌទី១និងទី២ នៃរដ្ឋធម្មនុញ្ញ

- យល់ឃើញថា ជំពូកទី១៣ ស្តីពីការបោះឆ្នោតឡើងវិញ មាន៤មាត្រា គឺចាប់ពីមាត្រា១៦៥ ដល់មាត្រា១៦៨ ចែងពី ការបោះឆ្នោតឡើងវិញត្រូវធ្វើឡើងក្នុងរយៈពេលមិនឱ្យលើសពី១២០ថ្ងៃឡើយ ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវកំណត់ពីកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតឡើងវិញក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃ ។ ការបោះឆ្នោតត្រូវចាប់ធ្វើពីម៉ោង ៧:០០ នាទី ដល់ម៉ោង ១៥:០០ នាទី ក្នុងថ្ងៃដដែល ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវគ្រប់គ្រង ចាត់ចែង និងទទួលខុសត្រូវចំពោះការបោះឆ្នោតឡើងវិញនេះ ។ បទប្បញ្ញត្តិក្នុងមាត្រាទាំង៤ នៃជំពូកទី១៣នេះ ស្របនឹងមាត្រា១៥០ថ្មី(ពីរ) វាក្យខ័ណ្ឌទី១និងទី២ នៃរដ្ឋធម្មនុញ្ញ



- យល់ឃើញថា ជំពូកទី១៤ ស្តីពីទោសប្បញ្ញត្តិ មាន២៥មាត្រា គឺចាប់ពីមាត្រា១១៦៩ ដល់មាត្រា១៩៣ ចែងពី ការកំណត់ឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើការផែនការការងារជាប្រាក់ ការព្រមាន ជាលាយលក្ខណ៍អក្សរ ការលុបឈ្មោះចេញពីការងារចំពោះមន្ត្រីរៀបចំការបោះឆ្នោត ការលុបឈ្មោះ ចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពឈរឈ្មោះបោះឆ្នោតចំពោះជនដែលមានឈ្មោះក្នុងបញ្ជីបេក្ខជន នៃគណបក្សនយោបាយណាមួយ ដែលបានប្រព្រឹត្តខុសឆ្គងនឹងបទប្បញ្ញត្តិក្នុងច្បាប់នេះ ដោយពុំគិតដល់ ទោសព្រហ្មទណ្ឌ។ សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាសេចក្តីសម្រេច ស្ថាពរវិទ្យុស្តីវិទ្យា។ ដំណើរការនីតិវិធី ដើម្បីចេញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត មិនរារាំងដំណើរការនីតិវិធីព្រហ្មទណ្ឌឡើយ។ បទប្បញ្ញត្តិក្នុងមាត្រាទាំង២៥ នៃជំពូកទី១៤ នេះ ស្របនឹងមាត្រា១៥០ថ្មី(ពីរ) វាក្យខ័ណ្ឌទី១និងទី២ នៃរដ្ឋធម្មនុញ្ញ
- យល់ឃើញថា ជំពូកទី១៥ ស្តីពីអន្តរប្បញ្ញត្តិ មាន១មាត្រា គឺមាត្រា១៩៤ ចែងពី គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតត្រូវរៀបចំបញ្ជីបោះឆ្នោតថ្មី សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤។ បទប្បញ្ញត្តិក្នុងមាត្រា១៩៤ នៃជំពូកទី១៥នេះ ស្របនឹងមាត្រា ១៥០ថ្មី(ពីរ) វាក្យខ័ណ្ឌទី១និងទី២ នៃរដ្ឋធម្មនុញ្ញ
- យល់ឃើញថា ជំពូកទី១៦ ស្តីពីអវសានប្បញ្ញត្តិ មាន២មាត្រា គឺមាត្រា១៩៥ និងមាត្រា១៩៦ ចែងពី បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍ និងត្រូវជំនួសដោយច្បាប់នេះ។ ច្បាប់នេះត្រូវប្រកាសជាការប្រញាប់។ បទប្បញ្ញត្តិក្នុងមាត្រាទាំង២ នៃជំពូកទី១៦នេះ ស្របនឹងមាត្រា ៩៣ថ្មី វាក្យខ័ណ្ឌទី១ ឃ្លាទី២ នៃរដ្ឋធម្មនុញ្ញ
- យល់ឃើញថា ខ្លឹមសារទាំង ១៦ជំពូក ១៩៦មាត្រា នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ស្របនឹងរដ្ឋធម្មនុញ្ញ។

សម្រេច

មាត្រា ១- ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នាសម័យប្រជុំលើកទី៥ នីតិកាលទី៥ និងព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយគតកែប្រែក្នុងសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៣ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ។



មាត្រា ២- សេចក្តីសម្រេចនេះ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ក្នុងកិច្ចប្រជុំពេញអង្គនៃ
ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាពអនុវត្តទៅលើអំណាច
ទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និង ត្រូវចុះផ្សាយក្នុងរាជកិច្ច ។

រាជធានីភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥



ជ. ក្រុមប្រឹក្សាធម្មនុញ្ញ
ប្រធាន

ឯក សំរុន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ១២០ . អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការកែសម្រួលមាត្រា២ នៃអនុក្រឹត្យលេខ១២៥ អនក្រ.បក

ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេសភីរីសោគរ កោះកុង

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៣/នស/៩៤ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជក្រមលេខ នស/រកម/០៣០៣/០០៩ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៤៨៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

- បានឃើញអនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៥ ស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស
- បានឃើញអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០៦ ស្តីពីការកែសម្រួលលើមាត្រា ៤ ចំណុច ១ នៃអនុក្រឹត្យលេខ ១៤៨ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០៥ ស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស
- បានឃើញអនុក្រឹត្យលេខ ១២៥ អនក្រ.បក ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេសគិរីសាគរ កោះកុង
- យោងតាមសំណើរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សម្រេច

មាត្រា មួយ .-

មាត្រា ២ នៃអនុក្រឹត្យលេខ ១២៥ អនក្រ.បក ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេសគិរីសាគរ កោះកុង ត្រូវបានធ្វើការកែសម្រួល ដូចតទៅ៖

មាត្រា ពីរ .- ថ្មី

តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរ កោះកុង ផ្នែក ខ និង ឃុំ A, B, C មានទំហំ ២.៧៨៦,៣៣ ហិកតា (ពីរពាន់ ប្រាំពីររយ ប៉ែតសិបប្រាំមួយហិកតា និងសាមសិបបី អា) ដូចមានបង្ហាញទីតាំងប្រទល់ភូមិសាស្ត្រក្នុងឧបសម្ព័ន្ធដែលមានការឯកភាពពីក្រសួងមានសមត្ថកិច្ច ជាចំណែកភ្ជាប់អនុក្រឹត្យនេះ។

មាត្រា ពីរ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា បី .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងក្រុមហ៊ុន

កោះកុង អេស អ៊ី ហ្សិត ខូ អិលធីឌី ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួន ចាប់ពី ថ្ងៃចុះហត្ថលេខានេះតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សូមហត្ថលេខា

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
អគ្គលេខាធិការគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា

សុខ ចិន្តាសោភា

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



អនុលោមតាមប្រតិបត្តិការ និងការងារ
នៃអង្គការស្ថាប័ន និងការងារ
នៃអង្គការស្ថាប័ន និងការងារ

គម្រោងសាងសង់ប្រព័ន្ធបណ្តាញទឹកស្អាត
ក្នុងតំបន់ភ្នំពេញ និងតំបន់ជុំវិញ
ក្រុងភ្នំពេញ និងតំបន់ជុំវិញ
ក្រុងភ្នំពេញ និងតំបន់ជុំវិញ
ក្រុងភ្នំពេញ និងតំបន់ជុំវិញ

អគ្គនាយកដ្ឋានស្ថាប័ន និងការងារ
នៃអង្គការស្ថាប័ន និងការងារ
នៃអង្គការស្ថាប័ន និងការងារ





Table with columns for coordinates (1235000, 1237000, 1239000, 1241000, 1243000, 1245000) and rows for project details and block specifications.

ក្រុមហ៊ុនស្ថាប័ន និងការងារ
នៃអង្គការស្ថាប័ន និងការងារ
នៃអង្គការស្ថាប័ន និងការងារ



លេខ: ០៨៨/២០១៥
ច្បាប់ និងការងារ
នៃអង្គការស្ថាប័ន និងការងារ

អគ្គនាយកដ្ឋានស្ថាប័ន និងការងារ
នៃអង្គការស្ថាប័ន និងការងារ
នៃអង្គការស្ថាប័ន និងការងារ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៧១.៧៧(ក).បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានថវិកា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៤/០២៦ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- បានឃើញអនុក្រឹត្យលេខ ៤៨៨អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៣៣៦អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ៨ ០៥៣ ៧០០ ០០០ រៀល (ប្រាំបីលានហាសិបបីលាន ប្រាំពីររយពាន់រៀលគត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមក ជំពូក ៦០ (ការទិញ) ចំនួន ៦៤១ ៤៦០ពាន់រៀល និងជំពូក ៦១ (សេវាកម្ម) ចំនួន ៧ ៤១២ ២៤០ ពាន់រៀល ជូនរដ្ឋសភា សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥។

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាស របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ចំណាយរៀបចំមហាសន្និបាតសភាតំបន់អាស៊ីលើក ទី ៨ ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៥។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គលេខាធិការនៃអគ្គ- លេខាធិការដ្ឋានរដ្ឋសភា ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

រដ្ឋមន្ត្រី
កិច្ចនិងហិរញ្ញវត្ថុ

អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា **ជាតិ សាសនា ព្រះមហាក្សត្រ**
លេខ: ១១.៧.០... ៧៧ (ក) ៧ ៧



អនុក្រឹត្យ
ស្តីពី

ការតែងតាំងមុខតំណែងមន្ត្រីក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : ត្រូវបានតែងតាំងឧត្តមសេនីយ៍ត្រី **ណុច ដារ៉ា** អគ្គលេខ ៧៣៤៦៦ ជាទីប្រឹក្សាសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើអគ្គនាយករងបន្ថែមលើមុខងារបច្ចុប្បន្ន។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តតាមអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យន្តការរដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១ ស.ណ. អនក្រ.ស្ដ- ៥៥



អនុក្រឹត្យ

**ស្តីពីការតែងតាំងក្រុមប្រឹក្សាភិបាល
គ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយ**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលដាក់ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៦៩៦/០៣ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃសហគ្រាសសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៥៨ អនក្រ.បក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ២៣ អនក្រ.បក ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០២ ស្តីពីការបង្កើតគ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយ ជាគ្រឹះស្ថានសាធារណៈមានលក្ខណៈសេដ្ឋកិច្ច
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

សម្រេច

មាត្រា ១: តែងតាំងក្រុមប្រឹក្សាភិបាលគ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយ សម្រាប់អាណត្តិទី៥ ដូចមានសមាសភាពខាងក្រោម៖

- | | | | |
|-------------|------------------|---|--------|
| ១. លោក | សុខ ឫទ្ធិ | ប្រធានអគ្គនាយកគ្រឹះស្ថានបោះពុម្ពនិងចែកផ្សាយ | ប្រធាន |
| ២. លោកជំទាវ | ទន់ សារីម | តំណាងក្រសួងអប់រំ យុវជន និងកីឡា | សមាជិក |
| ៣. ឯកឧត្តម | ទេត មុនី | តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ | សមាជិក |
| ៤. ឯកឧត្តម | ចន វណ្ណៈ | តំណាងទីស្តីការគណៈរដ្ឋមន្ត្រី | សមាជិក |

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានស្ថាប័នពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១.៧៧២. អនក្រ. ប្រ. ៧៧



អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាសុខាភិបាល

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការ បង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

សម្រេច

មាត្រា ១. បំពាក់ វេជ្ជបញ្ជាសុខាភិបាល ថ្នាក់ វិជ្ជាជីវៈ ចំនួន ០១ គ្រឿង ជូនសាលាដំបូង ស្នងការ ភ្នំពេញ សម្រុះ មុន អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងចារកម្ម ដែលមានស្នូលដៃក្នុងការបំពេញភារកិច្ចប្រើជាតិមាតុភូមិហើយបាន ទទួលមរណភាពកាលពី ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៥ កន្លងមក ។

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ និងគ្រួសារសព ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៥
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៧/រ.ក



**អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សង្ខេប

មាត្រា ១. បំពាក់ មេដាយសិរីឆ្នុការងារ ជូនមន្ត្រីអធិការដ្ឋានទទួលបានពាក្យបណ្តឹង និងអង្កេតស្រាវជ្រាវកិច្ចការនយោបាយ រដ្ឋបាល ចំនួន០៣រូប ដែលមានស្នាដៃល្អនិងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចជូនក្រសួង តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កន្លងមក ដូចមានរាយនាមខាងក្រោម ៖

- | | |
|-------------------|----------|
| ១-លោក ឡុង សឡា | អធិការរង |
| ២-លោក ស៊ីន មេត្តា | មន្ត្រី |
| ៣-លោក ឈិន ជ័យ័ | មន្ត្រី |

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសមាជិកខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៥

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៧/៤.០៧/២០១៥



អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់ វេជ្ជបញ្ជាស្ថាបនាជាតិ តាមលំដាប់ថ្នាក់ ជូនសប្បុរសជន ចំនួន ០៥រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជួយកសាងសមិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនា នៅវត្តសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដូចមានរាយនាមខាងក្រោម ៖

ក-វេជ្ជបញ្ជាស្ថាបនាជាតិ

-លោកជំទាវ **អ៊ុំច សាម៉ន ម៉ឺន សំ** សប្បុរសជននៅខេត្តកំពង់ស្ពឺ ថវិកាចំនួន ១២.៤១៦ ដុល្លារ

ខ-វេជ្ជបញ្ជាស្ថាបនាជាតិ

១-លោក **ជា ម៉ង់** សប្បុរសជននៅខេត្តកំពង់ស្ពឺ ថវិកាចំនួន ៥.៧៣៤ ដុល្លារ

២-លោក **ទួន ជី** សប្បុរសជននៅខេត្តកំពង់ស្ពឺ ថវិកាចំនួន ៥.០០០ ដុល្លារ

៣-អ្នកស្រី **ហេង ចាន់ដំណួ** សប្បុរសជននៅខេត្តកំពង់ស្ពឺ ថវិកាចំនួន ៥.០០០ ដុល្លារ

គ-វេជ្ជបញ្ជាស្ថាបនាជាតិ

១-លោក **ហង់ ល្វើង** សប្បុរសជននៅខេត្តកំពង់ស្ពឺ ថវិកាចំនួន ២.៣០០ ដុល្លារ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១ និងមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៥

នាយករដ្ឋមន្ត្រី



សម្តេចនាយករដ្ឋមន្ត្រីហែន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៧៧ អនក្រ. ប្រក



អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាសុខាភិបាល

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

សម្រេច

មាត្រា ១. បំពាក់ វេជ្ជបញ្ជាសុខាភិបាល តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន២៨រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចលើវិស័យវប្បធម៌និងវិចិត្រសិល្បៈ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

- ក-វេជ្ជបញ្ជាសុខាភិបាល ថ្នាក់ ដំបូង**
- ១-លោកស្រី អ៊ុន ផល្លីន អគ្គនាយករងនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ
 - ២-លោកស្រី រស់ សារូ ប្រធាននាយកដ្ឋាន នៃនាយកដ្ឋានសៀវភៅនិងការអាន
 - ៣-លោក ឡាយ សុខេង អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ
- ខ-វេជ្ជបញ្ជាសុខាភិបាល ថ្នាក់ សេនា:**
- ១-លោក វ៉ា ម៉ូរិន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
 - ២-លោក ចាប សុវណ្ណ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
 - ៣-លោក មួង ច័ន្ទវាសនា ប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ
 - ៤-លោក សួស្តី សុដារី អនុប្រធាននាយកដ្ឋានសិល្បៈសូន្យ និងសិល្បៈសិប្បកម្ម
 - ៥-លោកស្រី អ៊ុក សូលីដានី អនុប្រធាននាយកដ្ឋាន សិល្បៈសូន្យ និងសិល្បៈសិប្បកម្ម
 - ៦-លោកស្រី គឹម ណារី អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល
 - ៧-លោក អ៊ុំ លីឈុន អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន
 - ៨-លោក សុខ ជា ប្រធានការិយាល័យនៃនាយកដ្ឋានសិល្បៈសូន្យ និងសិល្បៈសិប្បកម្ម
 - ៩-លោកស្រី មួង សារឹម អនុប្រធានការិយាល័យរដ្ឋបាលបុគ្គលិកនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តកណ្តាល



ក-មេដាយមុនីសារកំណត់ ថ្នាក់ អនុប្រធានៈ

១-លោក	កុក	រស់	ប្រធាននាយកដ្ឋាននីតិកម្ម
២-លោក	យស់	ច័ន្ទដារ៉ា	ព្រឹទ្ធបុរសមហាវិទ្យាល័យតូរ្យតន្ត្រី នៃ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
៣-លោកស្រី	ឈុន	សុខា	អនុប្រធាននាយកដ្ឋានបុរាណវត្ថុ
៤-លោក	អ៊ឹម	វិត	អនុប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
៥-លោក	សុខ	រណ្ណី	អនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព
៦-លោក	ឈួន	សារ៉េត	អនុប្រធាននាយកដ្ឋានសារមន្ទីរ
៧-លោក	អ៊ុន	សុខា	អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការ អាស៊ាន
៨-លោក	ប្រាក់	សុផល	អនុប្រធាននាយកដ្ឋានបុគ្គលិក
៩-លោកស្រី	ស៊ឹម	ចាន់វាសនា	អធិការរងនៃអធិការដ្ឋាន
១០-លោក	នៅ	សុភិន	ប្រធានការិយាល័យ នៃសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌
១១-លោក	លី	សុផាត	ប្រធានការិយាល័យចងក្រងឯកសារ នៃនាយកដ្ឋានបុរាណវត្ថុ
១២-លោក	យិន	យាន	ជំនួយការអមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
១៣-លោក	ប៉ុក	ជុនណាត	អនុប្រធានការិយាល័យ នៃនាយកដ្ឋានសិល្បៈសូន្យបន្តនិងសិល្បៈសិប្បកម្ម
១៤-លោក	សយ	សារ៉េត	ជំនួយការអមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
១៥-លោក	ក្រូច	សារឿន	សាស្ត្រាចារ្យមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
១៦-លោក	ឆែម	សុខ	គ្រូក្មេងកំដររបាំបុរាណ នៃសាលាមធ្យមវិចិត្រសិល្បៈ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាជិកខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួលៈ
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ១ និងមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៥

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១.៧.២៤.រកត/១៥



អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

សម្រេច

មាត្រា ១. - បំពាក់ វេជ្ជបញ្ជា តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ ចំនួន២០២រូប ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចលើវិស័យវប្បធម៌និងវិចិត្រសិល្បៈ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

ក-វេជ្ជបញ្ជាសក្តានុពល:

១-លោក	យ៉ា	ដា	អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
២-លោក	សឹង	គឹមយ៉ុន	នាយករង នៃសាលាមធ្យមវិចិត្រសិល្បៈ
៣-លោក	បូ	វុទ្ធី	អធិការរង នៃអធិការដ្ឋាន
៤-លោក	យង់	តាំងក្វយ	ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ
៥-លោក	អ៊ុន	ហៃ	ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង
៦-លោក	ហេង	វុទ្ធី	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង
៧-លោក	ឆេង	ហ៊ាន	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ
៨-លោក	គង់	កុសល	ព្រឹទ្ធបុរស នៃមហាវិទ្យាល័យស្រាវជ្រាវវិចិត្រសិល្បៈ
៩-លោក	លាប់	សុខលី	ប្រធានការិយាល័យ នៃនាយកដ្ឋាន អភិវឌ្ឍន៍វប្បធម៌
១០-លោក	សួស	ចិត្តា	អនុប្រធាននាយកដ្ឋាននីតិកម្ម
១១-លោក	ប៉ែន	ស៊ី	ប្រធានការិយាល័យ នៃនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ

១២-លោក	ឈាង	ធានី	ប្រធានការិយាល័យនៃនាយកដ្ឋានសិល្បៈភាពយន្ត និង ផ្សព្វផ្សាយវប្បធម៌
១៣-លោក	ស៊ុន	ឆេង	ប្រធានការិយាល័យវប្បធម៌ស្រុក នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបាត់ដំបង
១៤-លោក	ស	សាំង	ប្រធានការិយាល័យរដ្ឋបាលបុគ្គលិក នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែង
១៥-លោក	សោ	សុផុន	ប្រធានការិយាល័យស្រុកកោះអណ្តែតនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ
១៦-លោក	សែម	បូ	ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី
១៧-លោក	ធុច	ណែ	ប្រធានការិយាល័យវប្បធម៌ស្រុកអង្គរជ័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត
១៨-លោក	ភ័	សុខ	ប្រធានការិយាល័យវប្បធម៌ស្រុកឈូកនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត
១៩-លោក	ហ៊ុ	សៅ	ប្រធានការិយាល័យវប្បធម៌ក្រុងកំពត នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត
២០-លោក	យិន	វ៉ាន់ធឿន	ប្រធានការិយាល័យបេតិកភណ្ឌនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម
២១-លោក	ចាយ	ស៊ីផាត	ប្រធានការិយាល័យ ស្រុកកងមាស នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម
២២-លោក	ស៊ុយ	សុផា	ប្រធានការិយាល័យរដ្ឋបាល បុគ្គលិកនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប
២៣-លោក	ឡឹក	សុខុន	អនុប្រធានការិយាល័យសណ្តាប់ធ្នាប់នៃនាយកដ្ឋានរដ្ឋបាលទូទៅ
២៤-លោក	អូង	ចាន់ធី	អនុប្រធានការិយាល័យនៃនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ
២៥-លោក	ជិន	ឌី	អនុប្រធានការិយាល័យបុគ្គលិក នៃនាយកដ្ឋានបុគ្គលិក
២៦-លោក	សាយ	សាវេត	អនុប្រធានការិយាល័យបណ្តាល័យ នៃសាលាមធ្យមវិចិត្រសិល្បៈ
២៧-លោក	ឈន	សំអាត	អនុប្រធានការិយាល័យទស្សនីយភាពនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
២៨-លោក	គុជ	គឹមយន	អនុប្រធានការិយាល័យនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
២៩-លោក	ហិល	ចំរើន	អនុប្រធានការិយាល័យនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៣០-លោក	មាស	សារុន	អនុប្រធានការិយាល័យ នៃនាយកដ្ឋានសារមន្ទីរ
៣១-លោក	គាំ	សុខា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌
៣២-លោក	បូយ	វ៉ៃយ៉ា	អនុប្រធានការិយាល័យរដ្ឋបាលនៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា
៣៣-លោក	សាយ	គា	អនុប្រធានការិយាល័យ អភិវឌ្ឍន៍វប្បធម៌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ
៣៤-លោក	គឹម	វិទូ	អនុប្រធានការិយាល័យ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង



៣៥-លោក	រៀម	សំអុល	អនុប្រធានការិយាល័យអភិវឌ្ឍន៍វប្បធម៌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី
៣៦-លោក	កែវ	សុកាន្ត	អនុប្រធានការិយាល័យសិល្បៈទស្សនីយភាព នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាល
៣៧-លោក	ព្រំ	ដារ៉ាត	អនុប្រធានការិយាល័យសិល្បៈភាពយន្ត នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម
៣៨-លោក	សាត	សុវណ្ណ	គ្រូបង្ហាត់សិល្បៈសូនរូប នៃសាលាមធ្យមវិចិត្រសិល្បៈ
៣៩-លោក	ចែវ	ឡុងធី	មន្ត្រី នៃសាលាមធ្យមវិចិត្រសិល្បៈ
៤០-លោក	គង់	ទិត	មន្ត្រី នៃសាលាមធ្យមវិចិត្រសិល្បៈ
៤១-លោក	អ៊ុក	សារឿន	មន្ត្រី នៃនាយកដ្ឋានសារមន្ទីរ

ខ-មេធាវីស្រុកកោះកុង:

១-លោក	ជ័យ	វឌ្ឍនា	នាយករងសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌
២-លោក	លី	ជុយ	អនុប្រធាននាយកដ្ឋាន នៃមជ្ឈមណ្ឌលស្រាវជ្រាវ
៣-លោកស្រី	ឃឹម	ណារិន	អនុប្រធានមន្ទីរ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះវិហារ
៤-លោក	ឡា	ពុទ្ធី	អនុប្រធានមន្ទីរ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង
៥-លោក	សុខ	សារ៉ាង	ប្រធានការិយាល័យ នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង
៦-លោក	អោក	ហៃ	ប្រធានការិយាល័យវប្បធម៌ស្រុកកំពង់សែង នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង
៧-លោកស្រី	ផាន់	ណារ៉ុន	ប្រធានការិយាល័យសិល្បៈ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រៃវែង
៨-លោក	អ៊ុក	សុខលី	ប្រធានការិយាល័យស្រុកពាមរក៍ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង
៩-លោក	កង	ទីន	ប្រធានការិយាល័យស្រុកស្វាយអន្ទរ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង
១០-លោក	ឡុង	ពុទ្ធសេរី	ប្រធានការិយាល័យស្រុក នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ
១១-លោក	ឡុង	រង់	ប្រធានការិយាល័យស្រុកវ៉ារិននៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តសៀមរាប
១២-លោក	ខាត់	រ៉ី	ប្រធានការិយាល័យស្រុកអង្គរជុំ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប
១៣-លោក	គឹម	សុភាព	ប្រធានការិយាល័យអភិវឌ្ឍន៍វប្បធម៌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ
១៤-លោក	ហង្ស	អាង	ប្រធានការិយាល័យភាពយន្តនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពត
១៥-លោកស្រី	សួន	សុខា	ប្រធានការិយាល័យ នៃនាយកដ្ឋានសៀវភៅនិងការអាន
១៦-លោក	លាង	សឹង	ប្រធានការិយាល័យ នៃនាយកដ្ឋានសៀវភៅ និងការអាន
១៧-លោក	នូ	យឿន	ប្រធានការិយាល័យស្រុក នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះវិហារ

១៨-លោក	អ៊ូរ	ទូច	អនុប្រធានការិយាល័យភាពយន្ត នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ
១៩-លោកស្រី	ស៊ីម	ហួយណា	អនុប្រធានការិយាល័យបេតិកភណ្ឌនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម
២០-លោកស្រី	សុខ	សារឿន	អនុប្រធានការិយាល័យសណ្តាប់ធ្នាប់ នៃនាយកដ្ឋានរដ្ឋបាលទូទៅ
២១-លោក	គង់	សម្បត្តិ	អនុប្រធានការិយាល័យស្រាវជ្រាវតន្ត្រីសៀកនៃនាយកដ្ឋានសិល្បៈ ទស្សនីយភាព
២២-លោក	វណ្ណ	វិចិត្រ	អនុប្រធានការិយាល័យបច្ចេកទេស នៃនាយកដ្ឋានសិល្បៈ ទស្សនីយភាព
២៣-លោក	ស៊ីម	សំអុល	អនុប្រធានការិយាល័យស្រាវជ្រាវតន្ត្រីសៀកនៃនាយកដ្ឋានសិល្បៈ ទស្សនីយភាព
២៤-លោកស្រី	រឿង	កន្ទីង្ហា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានសំភារៈ និងបរិក្ខារ
២៥-លោក	ប៉ុក	ធី	អនុប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌
២៦-លោក	ទា	វ៉ាន់	អនុប្រធានការិយាល័យ នៃនាយកដ្ឋានបុរាណវត្ថុ
២៧-លោក	កឹម	និប៉ុណ្ណា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានសៀវភៅនិងការអាន
២៨-លោក	គាវ	ប៊ុនធឿន	អនុប្រធានការិយាល័យ នៃនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ
២៩-លោក	ជា	សារិទ្ធ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ
៣០-លោក	ហៀប	សុគន្ធ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា
៣១-លោក	វណ្ណ	ណារិទ្ធ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា
៣២-លោក	ហង្ស	ចាន់រត្ននា	អនុប្រធានការិយាល័យនៃនាយកដ្ឋានសិល្បៈសូន្យនិងសិល្បៈសិប្បកម្ម
៣៣-លោកស្រី	អ៊ឹម	ដាលីន	អនុប្រធានការិយាល័យ នៃអធិការដ្ឋាន
៣៤-លោក	ផាន់	ពន្លក	អនុប្រធានការិយាល័យនៃសាលាមធ្យមវិចិត្រសិល្បៈ
៣៥-លោក	កែវ	ឆាយ	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ
៣៦-លោក	សរ	សារឿន	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ
៣៧-លោក	ពេជ្រ	ថាវី	អនុប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ
៣៨-លោក	សេង	សៅដាវ៉ា	អនុប្រធានការិយាល័យស្រុកនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ
៣៩-លោក	ឡាយ	វិបុល	អនុប្រធានការិយាល័យវប្បធម៌ នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកណ្តាល
៤០-លោក	យស់	រុង	អនុប្រធានការិយាល័យ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល
៤១-លោក	កែវ	យ៉ុន	អនុប្រធានការិយាល័យស្រុកអង្គរឫស្សី នៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តតាកែវ
៤២-លោកស្រី	មី	ចាន់វុធី	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តស្ទឹងត្រែង
៤៣-លោក	ជ្រុន	ធី	សាស្ត្រាចារ្យនៃមហាវិទ្យាល័យសិល្បៈសូន្យ នៃសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ
៤៤-លោក	កូរ	ភួង	អនុប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌
៤៥-លោកស្រី	ចាន់	នារីរតនា	មន្ត្រីការិយាល័យសិល្បៈនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ



៤៦-លោក	នៅ	សាខន	មន្ត្រីការិយាល័យខណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ
៤៧-លោកស្រី	ឌី	នាថរតនា	មន្ត្រីការិយាល័យសិល្បៈ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ
៤៨-លោកស្រី	កែវ	សុម៉ាលី	មន្ត្រីការិយាល័យរដ្ឋបាលបុគ្គលិកនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប
៤៩-លោកស្រី	ឆន	ចិត្តា	មន្ត្រីការិយាល័យទស្សនីយភាពតន្ត្រីសៀក នៃនាយកដ្ឋានសិល្បៈ ទស្សនីយភាព
៥០-លោកស្រី	ឃឿ	សុខារី	មន្ត្រីការិយាល័យទស្សនីយភាពរជា នៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៥១-លោក	តង	ឈឿប	មន្ត្រីការិយាល័យទស្សនីយភាពរ្នាន នៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៥២-លោកស្រី	ចាន់	ស៊ីណា	មន្ត្រីការិយាល័យទស្សនីយភាពរជា នៃនាយកដ្ឋានសិល្បៈ ទស្សនីយភាព
៥៣-លោក	ឡុង	សោភី	មន្ត្រីការិយាល័យរដ្ឋបាលបុគ្គលិក នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកណ្តាល
៥៤-លោក	ឡាយ	ឃៀម	គ្រូមធ្យមទុតិយភូមិ នៃសាលាមធ្យមវិចិត្រសិល្បៈ
៥៥-លោក	កែវ	ឡុងឌី	មន្ត្រី នៃនាយកដ្ឋានសារមន្ទីរ
៥៦-លោក	យន់	សុផល	គ្រូបង្រៀនមធ្យមបឋមភូមិ នៃសាលាមធ្យមវិចិត្រសិល្បៈ
៥៧-លោក	រស់	គន្ធារ៉ា	គ្រូបង្ហាត់រ្នាននិយាយ នៃសាលាមធ្យមវិចិត្រសិល្បៈ
៥៨-លោក	ឆេង	សុចិត្តា	គ្រូបង្ហាត់របាំប្រពៃណី នៃសាលាមធ្យមវិចិត្រសិល្បៈ
៥៩-លោក	អ៊ឹង	វណ្ណា	គ្រូក្នុងកំដររជា នៃសាលាមធ្យមវិចិត្រសិល្បៈ
៦០-លោក	ជា	គឹម	អគ្គនុរក្សសាលាសិល្បៈសូនរូប នៃសាលាមធ្យមវិចិត្រសិល្បៈ
៦១-លោក	សន	សារីន	គ្រូបង្ហាត់សាលាសិល្បៈសូនរូបនៃសាលាមធ្យមវិចិត្រសិល្បៈ
៦២-លោកស្រី	ប្រាក់	ច័ន្ទលី	មន្ត្រី នៃនាយកដ្ឋានបុរាណវត្ថុ
៦៣-លោកស្រី	ព្រំ	សុដានី	មន្ត្រី នៃនាយកដ្ឋានសារមន្ទីរ
៦៤-លោក	ឡុង	សុខា	មន្ត្រី នៃនាយកដ្ឋានសារមន្ទីរ

ក-មេដាយសំរិទ្ធិការងារ:

១-លោក	ស៊ឹម	សត្តា	អនុប្រធាននាយកដ្ឋាន សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល
២-លោក	លាង	វិទ្ធី	អនុប្រធាន នាយកដ្ឋានរដ្ឋបាលទូទៅ
៣-លោក	ឆ័យ	ការណ៍	ព្រឹទ្ធបុរសរងមហាវិទ្យាល័យស្ថាបត្យកម្ម នៃសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ
៤-លោក	កែ	ជានិត	ប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋានបុគ្គលិក
៥-លោក	ចំរើន	ចំរឹង	ប្រធានការិយាល័យ នៃនាយកដ្ឋានសិទ្ធិអ្នកនិពន្ធ និងសិទ្ធិ ប្រហាក់ប្រហែល
៦-លោក	យ៉ាន	ពិសិដ្ឋ	ប្រធានការិយាល័យ នៃនាយកដ្ឋាន សវនកម្មផ្ទៃក្នុង
៧-លោក	ឆាយ	វិសុទ្ធ	ប្រធានការិយាល័យ នៃនាយកដ្ឋានសារមន្ទីរ
៨-លោក	ចោង	ប៊ុនធឿន	ប្រធានការិយាល័យ នៃនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ
៩-លោក	ឡុង	វុន	ប្រធានការិយាល័យវប្បធម៌ក្រុងនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តឧត្តរមានជ័យ

១០-លោក	ឌឹម	សារីម	ប្រធានការិយាល័យស្រុក នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ
១១-លោកស្រី	ខាន់	សារីម	ប្រធានការិយាល័យស្រុក នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ
១២-លោក	អ៊ុក	សំអាត	ប្រធានការិយាល័យ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកែប
១៣-លោក	ញឹម	សុភាព	ប្រធានការិយាល័យស្រុកដូនកែវ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ
១៤-លោកស្រី	គង់	សុភី	ប្រធានការិយាល័យវប្បធម៌ស្រុកនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ
១៥-លោក	ហួត	សំណាង	អនុប្រធានការិយាល័យ នៃនាយកដ្ឋានសារមន្ទីរ
១៦-លោក	យូ	ម៉ាណា	អនុប្រធានការិយាល័យ សណ្តាប់ធ្នាប់ និងសេវា នៃនាយកដ្ឋានរដ្ឋបាលទូទៅ
១៧-លោក	ឈៀង	សេដ្ឋា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានសំភារ និងបរិក្ខារ
១៨-លោកស្រី	អ៊ុន	សារីម	អនុប្រធានការិយាល័យស្រុកនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ
១៩-លោក	នួន	ប៊ុនឡេង	អនុប្រធានការិយាល័យស្រុក នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ
២០-លោកស្រី	ភឹម	ចាន់សុវណ្ណ	អនុប្រធានការិយាល័យភាពយន្ត នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ
២១-លោកស្រី	ម៉ែន	យាម	អនុប្រធានការិយាល័យស្រុកគិរីវង់នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវ
២២-លោក	ឡុង	រុទ្ធី	អនុប្រធានការិយាល័យសិល្បៈ នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រៃវែង
២៣-លោក	ពេជ្រ	មឿន	អនុប្រធានការិយាល័យវប្បធម៌ស្រុកទឹកផុស នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង
២៤-លោក	ម៉ី	ប៊ុនចុន	អនុប្រធានការិយាល័យ នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ
២៥-លោក	ហែន	តុណា	អនុប្រធានការិយាល័យវប្បធម៌ ស្រុកល្វាឯម នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកណ្តាល
២៦-លោកស្រី	សែត	ទី	អនុប្រធានការិយាល័យស្រុកតាវែង នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរតនគិរី
២៧-លោកស្រី	អួន	អាយ៉ុង	អនុប្រធានការិយាល័យស្រុករឿនសែ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី
២៨-លោក	ស៊ឹម	បូលី	អនុប្រធានការិយាល័យសិក្សានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
២៩-លោក	ផល	ពុទ្ធី	អនុប្រធានការិយាល័យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
៣០-លោកស្រី	អ៊ុក	សូលីចិន្តា	មន្ត្រីនៃនាយកដ្ឋានបុគ្គលិក
៣១-លោក	ទិត	សុខា	មន្ត្រីគ្រប់គ្រងរដ្ឋបាល នៃនាយកដ្ឋានសារមន្ទីរ



៣២-លោក	សួន វណ្ណសុភិដាណែល	មន្ត្រីគ្រប់គ្រងរដ្ឋបាល	នៃនាយកដ្ឋានសារមន្ទីរ
៣៣-លោកស្រី ផូ	សុផីវី	មន្ត្រីគ្រប់គ្រងរដ្ឋបាល	នៃនាយកដ្ឋានសំភារ និងបរិក្ខារ
៣៤-លោក	រស់ រដ្ឋា	មន្ត្រីគ្រប់គ្រងរដ្ឋបាល	នៃនាយកដ្ឋានសំភារ និងបរិក្ខារ
៣៥-លោក	ហ្វី ចាន់តារា	មន្ត្រីគ្រប់គ្រងរដ្ឋបាល	នៃនាយកដ្ឋានសំភារ និងបរិក្ខារ
៣៦-លោក	ទឹម ឈឿន	មន្ត្រី	នៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា
៣៧-លោក	ហេង វាសនា	មន្ត្រី	នៃនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌
៣៨-លោក	វ៉ែន សារឿន	មន្ត្រី	នៃនាយកដ្ឋានសារមន្ទីរ
៣៩-លោក	សុខ សំណាង	មន្ត្រី	នៃនាយកដ្ឋានសារមន្ទីរ
៤០-លោក	អ៊ុក ធាវី	អនុប្រធានការិយាល័យ	នៃនាយកដ្ឋានរដ្ឋបាលទូទៅ
៤១-លោក	ពាញ ផល្គុន	មន្ត្រីនៃនាយកដ្ឋានគាំពារ	និងអភិរក្សសំណង់បុរាណ
៤២-លោក	ប៉ុង ពុទ្ធណារ	មន្ត្រី	នៃនាយកដ្ឋាន អភិវឌ្ឍន៍វប្បធម៌
៤៣-លោក	ខុន សុផល	មន្ត្រី	នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកោះកុង
៤៤-លោក	ហៀង សុផល	សាស្ត្រាចារ្យមហាវិទ្យាល័យ	ត្រពាំងឡាយ មន្ទីរ នៃសាកលវិទ្យាល័យ
			ភូមិន្ទវិចិត្រសិល្បៈ
៤៥-លោក	វ៉ែន ផាតថេត	សាស្ត្រាចារ្យមហាវិទ្យាល័យ	ត្រពាំងឡាយ មន្ទីរ នៃសាកលវិទ្យាល័យ
			ភូមិន្ទវិចិត្រសិល្បៈ
៤៦-លោក	គង់ បុណ្ណារ	សាស្ត្រាចារ្យមហាវិទ្យាល័យ	សិល្បៈសូន្យរូប នៃសាកល
			វិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
៤៧-លោកស្រី ប៉ែន	វណ្ណារ៉ា	មន្ត្រី	នៃនាយកដ្ឋានសៀវភៅ និងការអាន
៤៨-លោក	ស្រៀង គុណ	មន្ត្រី	មហាវិទ្យាល័យសិល្បៈសូន្យរូបនៃសាកលវិទ្យាល័យភូមិន្ទ
			វិចិត្រសិល្បៈ
៤៩-លោក	គង់ ប៊ុនរតនៈ	មន្ត្រី	មហាវិទ្យាល័យ សិល្បៈសូន្យរូបនៃសាកលវិទ្យាល័យ
			ភូមិន្ទវិចិត្រសិល្បៈ
៥០-លោកស្រី លូភ្លង	ដារ៉ាណែត	មន្ត្រី	មហាវិទ្យាល័យស្ថាបត្យកម្ម នៃសាកលវិទ្យាល័យ
			ភូមិន្ទវិចិត្រសិល្បៈ
៥១-លោក	ចាន់ វិបុល	មន្ត្រី	នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
៥២-លោក	ចោង សុផារ៉ា	មន្ត្រី	នៃនាយកដ្ឋានសិល្បៈសូន្យរូប និងសិល្បៈសិប្បកម្ម
៥៣-លោក	យួន វិបុល	មន្ត្រី	នៃនាយកដ្ឋានសិល្បៈសូន្យរូប និងសិល្បៈសិប្បកម្ម
៥៤-លោកស្រី គីម	សុផាតិ	មន្ត្រី	នៃនាយកដ្ឋានសិល្បៈសូន្យរូប និងសិល្បៈសិប្បកម្ម
៥៥-លោកស្រី ព្រីង	ច័ន្ទម្ល៉ៅ	មន្ត្រី	នៃនាយកដ្ឋានសិល្បៈសូន្យរូប និងសិល្បៈសិប្បកម្ម
៥៦-លោកស្រី ទេព	សារី	មន្ត្រី	នៃនាយកដ្ឋានសិល្បៈសូន្យរូប និងសិល្បៈសិប្បកម្ម
៥៧-លោក	សុន សុគន្ធ	មន្ត្រី	នៃនាយកដ្ឋានសៀវភៅនិង ការអាន
៥៨-លោក	ជុំ ប៊ី	មន្ត្រី	នៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៥៩-លោក	អ៊ុំង ម៉ាលី	មន្ត្រី	នៃនាយកដ្ឋានសិល្បៈទស្សនីយភាព



៦០-លោក	ទុន	ច័ន្ទធារ៍	មន្ត្រី នៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៦១-លោក	ឌីម	សម៊ីឌី	មន្ត្រីការិយាល័យសិល្បៈទស្សនីយភាពរដ្ឋបាលនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៦២-លោកស្រី	វេន	សារួម	មន្ត្រីការិយាល័យទស្សនីយភាពរដ្ឋបាល នៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៦៣-លោកស្រី	ហេង	ផល្លា	មន្ត្រីការិយាល័យរដ្ឋបាល នៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៦៤-លោក	ហែម	វាសនា	មន្ត្រីការិយាល័យបច្ចេកទេស នៃនាយកដ្ឋានសិល្បៈ ទស្សនីយភាព
៦៥-លោកស្រី	កោ	សុភា	មន្ត្រីការិយាល័យស្រាវជ្រាវតន្ត្រីសៀកនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៦៦-លោក	សោម	វណ្ណា	មន្ត្រីការិយាល័យទស្សនីយភាពរដ្ឋបាល នៃនាយកដ្ឋានសិល្បៈ ទស្សនីយភាព
៦៧-លោក	មាស	វិបុល	មន្ត្រីការិយាល័យបណ្តុះបណ្តាលតន្ត្រីសៀក នៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៦៨-លោក	ឯក	ច័ន្ទម្ល៉ៅ	មន្ត្រីការិយាល័យទស្សនីយភាពរដ្ឋបាល នៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៦៩-លោកស្រី	អំ	ច័ន្ទដារី	មន្ត្រីការិយាល័យទស្សនីយភាពរដ្ឋបាល នៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៧០-លោកស្រី	ចាន់	ថៃ	មន្ត្រីការិយាល័យទស្សនីយភាពព្រះនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៧១-លោកស្រី	ទុយ	ហុច	មន្ត្រីការិយាល័យបណ្តុះបណ្តាលរដ្ឋបាល នៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៧២-លោកស្រី	នុត	និមិត្ត	មន្ត្រីការិយាល័យភាពយន្តនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ
៧៣-លោកស្រី	យ៉ុម	គន្ធា	មន្ត្រីការិយាល័យសិល្បៈនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ
៧៤-លោកស្រី	ជ័យ	វ៉ាន់ថន	មន្ត្រីការិយាល័យអភិវឌ្ឍន៍វប្បធម៌នៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ
៧៥-លោកស្រី	យី	គន្ធា	មន្ត្រីការិយាល័យភាពយន្តនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ
៧៦-លោក	ថោង	សុខុម	មន្ត្រីការិយាល័យភាពយន្តនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ
៧៧-លោកស្រី	ចាន់	បុប្ផា	មន្ត្រីការិយាល័យសិល្បៈនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ
៧៨-លោក	សុខ	ជា	មន្ត្រីការិយាល័យវប្បធម៌ស្រុកកំពង់ត្រឡាច នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង
៧៩-លោកស្រី	យ៉ាំ	សុខន	មន្ត្រីការិយាល័យសិល្បៈនិងទស្សនីយភាព នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ
៨០-លោក	ខៀវ	ពៅ	មន្ត្រីការិយាល័យសិល្បៈ និងទស្សនីយភាពនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តក្រចេះ
៨១-លោក	កែម	ស្រីន	មន្ត្រីការិយាល័យសិល្បៈនិងទស្សនីយភាព នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ
៨២-លោកស្រី	ជា	នារី	មន្ត្រីការិយាល័យស្រុកព្រៃកប្បាសនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តតាកែវ



៨៣-លោកស្រី តោ	វណ្ណា	មន្ត្រីការិយាល័យទស្សនីយភាព នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប
៨៤-លោកស្រី ទួន	សុភក្រី	មន្ត្រីការិយាល័យសិល្បៈសូនរូប នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប
៨៥-លោកស្រី ឃ្យឹក	សុខេម	គ្រូបង្ហាត់ផ្នែករបាំប្រពៃណី នៃសាលាមធ្យមវិចិត្រសិល្បៈ
៨៦-លោក ជេត	ពិធុរ	គ្រូបង្ហាត់ផ្នែកសិល្បៈសូនរូបនៃសាលាមធ្យមវិចិត្រសិល្បៈ
៨៧-លោក ឃិន	ចាន់ធុ	គ្រូបង្ហាត់ផ្នែកសិល្បៈសូនរូប នៃសាលាមធ្យមវិចិត្រសិល្បៈ
៨៨-លោក ម៉ុក	សុខុម	គ្រូបង្ហាត់ផ្នែករបាំប្រពៃណី នៃសាលាមធ្យមវិចិត្រសិល្បៈ
៨៩-លោក ម៉ា	សុខនាង	គ្រូបង្ហាត់ផ្នែកឆ្នោនយីកេ នៃសាលាមធ្យមវិចិត្រសិល្បៈ
៩០-លោក ឯល	លាង	គ្រូបង្ហាត់ផ្នែកតន្ត្រីបុរាណ នៃសាលាមធ្យមវិចិត្រសិល្បៈ
៩១-លោក ឃុន	ចាន់ភាព	គ្រូបង្ហាត់ផ្នែកចម្រៀងជាពួក នៃសាលាមធ្យមវិចិត្រសិល្បៈ
៩២-លោក អាង	សុផល	គ្រូបង្ហាត់ផ្នែកឆ្នោននិយាយ នៃសាលាមធ្យមវិចិត្រសិល្បៈ
៩៣-លោក ទូច	វន់នឿន	គ្រូបង្ហាត់ផ្នែកតន្ត្រីសម័យនៃសាលាមធ្យមវិចិត្រសិល្បៈ
៩៤-លោក ញ៉ែម	ធារី	គ្រូបង្ហាត់ផ្នែកឆ្នោននិយាយ នៃសាលាមធ្យមវិចិត្រសិល្បៈ
៩៥-លោក សៀន	នាង	មន្ត្រី នៃសាលាមធ្យមវិចិត្រសិល្បៈ
៩៦-លោក មុត	វិបុល	មន្ត្រី នៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា
៩៧-លោកស្រី ជើង	នីម	មន្ត្រីការិយាល័យសិល្បៈ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ
សាធារណៈ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ច
រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១.៣៣៧.អនក្រ.បក - ៥៧



អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសារភ័ណ្ណ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់ មេដាយមុនីសារភ័ណ្ណ តាមលំដាប់ថ្នាក់ ប្រភេទនិងជូនសប្បុរសជន ចំនួន០៤រូប ដែលបានយកអស់ព្រះទ័យ កម្លាំងកាយ-ចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមជួយកសាងសម្ព័ន្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនា នៅវត្តសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដូចមានរាយនាមនិងនាមខាងក្រោម ៖

- ក-មេដាយមុនីសារភ័ណ្ណ ថ្នាក់ ដំបូង**
 - ព្រះតេជគុណ គីវ សុគន្ធិ ព្រះចៅអធិការវត្តសំពៅ
- ខ-មេដាយមុនីសារភ័ណ្ណ ថ្នាក់ សេនា**
 - លោក ទួន ចេម សប្បុរសជននៅខេត្តកំពង់ស្ពឺ ថវិកាចំនួន ៣៩.៨៧៧ ដុល្លារ
- គ-មេដាយមុនីសារភ័ណ្ណ ថ្នាក់ អស្សុជ្ជិ**
 - ១-ព្រះតេជគុណ រិទ្ធិ ចាន់ ព្រះគ្រូសូត្រស្នាំវត្តសំពៅ
 - ២-អ្នកស្រី ចាន់ ធីតា ទួន ចេម សប្បុរសជននៅខេត្តកំពង់ស្ពឺ ថវិកាចំនួន ២៣.៥១៦ ដុល្លារ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៥

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៧/៧៧ អនក្រ.ជស



អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់ មេដាយការងារ ជូនសប្បុរសជន ចំនួន ០៤ រូប ដែលមានស្នាដៃល្អក្នុងការចូលរួមជួយកសាងសមិទ្ធផលនានា លើវិស័យព្រះពុទ្ធសាសនា នៅវត្តសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដូចមានរាយនាមខាងក្រោម ៖

១-លោក	ទេស	ហ៊ុន	ប្រធានអាចារ្យវត្តសំពៅ
២-លោក	ខឹម	ម៉េន	អនុប្រធានអាចារ្យវត្តសំពៅ
៣-លោក	ស	ផុន	ប្រធានគណៈកម្មការវត្តសំពៅ
៤-លោក	នុប	យន់	អនុប្រធានគណៈកម្មការវត្តសំពៅ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងសមិទ្ធផល ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ១ និងមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៥

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១១៧ អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពីការជូនគ្រឿងឥស្សរិយយស សហមេត្រី

.....

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំនិងប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **គ្រឿងឥស្សរិយយសសហមេត្រី** ថ្នាក់ **ទីបី** ផ្តល់ជូនសប្បុរសជនជាតិកូរ៉េចំនួន ០២រូប ដែលបានចំណាយថវិកាផ្ទាល់ខ្លួនទិញរថយន្តពេទ្យចំនួន ០១ គ្រឿង បំពាក់ឧបករណ៍សម្ភារ និងសេរ៉ែន ផ្តល់ជូនមន្ទីរពេទ្យ បង្អែកស្រុកតាសំក្រឡ ខេត្តបាត់ដំបង ដែលមានរាយនាមដូចខាងក្រោម :

- ១-លោក **ស ម្យុងឌី (SUH BYEONGDO)**
- ២-លោកសាស្ត្រាចារ្យ **យូ ហ្សុងចាន (YOO HYUNGCHANG)**

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀបរយខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

រាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា


លេខ: ១១១.ស.ណ.រដ្ឋមន្ត្រី.សក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំនិងប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរវយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **មេដាយសាសនាជាតិ** ផ្តល់ជូនលោក **ស្រួន សីហា** អ្នកបកប្រែភាសាកូរ៉េ ដែលបាន ចំណាយថវិកាផ្ទាល់ខ្លួនចូលរួមចំណែកទិញរថយន្តពេទ្យចំនួន ០១ គ្រឿង បំពាក់ឧបករណ៍សម្ភារ និងសេរ៉ែន ផ្តល់ជូន មន្ទីរពេទ្យបង្អែកស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និង សាមខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចម្នាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា


ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៧/២០១៥-អ.ស.នក



អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាស្ថាបនាជាតិ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពី ការរៀបចំនិងប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់ គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សង្ខេប

មាត្រា ១ .-

ត្រូវបានបំពាក់ **វេជ្ជបញ្ជាស្ថាបនាជាតិ** ប្រភេទ និងផ្តល់ជូនសប្បុរសជននៅក្នុង និងក្រៅប្រទេសចំនួន ១៧រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងសមិទ្ធផលនានាក្នុងវិស័យ ព្រះពុទ្ធសាសនា និងហេដ្ឋារចនាសម្ព័ន្ធកមនាគមន៍ នៅ**វត្តគិរីបុប្ផាចំការល្ង** ស្ថិតនៅក្នុងឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ដែលមានរាយព្រះនាម និង នាមដូចខាងក្រោម :

- ១-ព្រះតេជគុណ **ឈិន ហាន** ព្រះមេគណគណៈធម្មយុត្តខេត្តមណ្ឌលគិរី បច្ច័យចំនួន ១០.១២០ ដុល្លារ
- ២-ព្រះតេជគុណ **ស្រីនិ ប្រស** ព្រះចៅអធិការវត្តធម្មពេជ្រតាមខេត្តមណ្ឌលគិរី បច្ច័យចំនួន ១០.១២០ ដុល្លារ
- ៣-ព្រះតេជគុណ **ចួន ភក្តី** គង់នៅវត្តស្វាយពពែរាជធានីភ្នំពេញ បច្ច័យចំនួន ១០.១០០ ដុល្លារ
- ៤-លោក **សេង សុជាតិ** អគ្គនាយកក្រុមហ៊ុន **សេង សុជាតិ ត្រេឌីង ខូអិលធីឌី**
- ៥-លោក **កេវ ភ្លេងហុង** អគ្គនាយកក្រុមហ៊ុន **អេស៊ី ម៉ាយធីឌីស៊ីលូសិន**
- ៦-ឧកញ៉ា **អ៊ុយ ស៊ីង** សប្បុរសជននៅរាជធានីភ្នំពេញ ថវិកាចំនួន ១០.០៥០ ដុល្លារ

៧-ឧបាសិកា	យ៉ែម ស៊ុន	សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក	ថវិកាចំនួន ១០.០២០ ដុល្លារ
៨-ឧបាសិកា	យ៉ែម ថា	សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក	ថវិកាចំនួន ១០.០០០ ដុល្លារ
៩-លោកស្រី	យ៉ែម ឡាវា	សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក	ថវិកាចំនួន ១០.០០០ ដុល្លារ
១០-លោក	យ៉ែម សំអាត	សប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក	ថវិកាចំនួន ១០.០០០ ដុល្លារ
១១-លោកស្រី	ម៉ុំ សារី	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
១២-លោកស្រី	ម៉ុំ សារឿន	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
១៣-ឧបសក	ឌន់ វិល	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
១៤-ឧបសក	វឿន វ៉ាយ	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.០០០ ដុល្លារ
១៥-លោក	គីម សារង	សប្បុរសជននៅខេត្តកំពត	ថវិកាចំនួន ១០.០០០ ដុល្លារ
១៦-លោក	ស៊ុន សិរម	សប្បុរសជននៅខេត្តកំពត	ថវិកាចំនួន ១០.០០០ ដុល្លារ
១៧-លោក	នាយ សិរន	សប្បុរសជននៅខេត្តកំពត	ថវិកាចំនួន ១០.០០០ ដុល្លារ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១.៧៣.០១៧.២០១៥



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ

សម្រេច


មាត្រា ១. បំពាក់ មេដាយស្ថាបនាជាតិ ចំនួន ០២គ្រឿង ជូនសប្បុរសជន ប្រធានអង្គការ ចំនួន ០២រូប ដែលបានចូលរួមជួយកសាងសមិទ្ធផលនានា ដូចជាអណ្តូងទឹក បង្គន់អនាម័យ ស្រះទឹក សេដ្ឋកិច្ចគ្រួសារ និងអាគារសិក្សាមួយខ្នង មានបីបន្ទប់ ចំណាយអស់ថវិកាសរុប ចំនួន ២៨.៦២៧ ដុល្លារអាមេរិក ដូចមានរាយនាមខាងក្រោម៖

- ១-លោក ឡាយ សុខ្វី រាយកអង្គការ Caritas Australia Cambodia
- ២-លោក សំរិទ្ធ អ៊ុន ប្រធានអង្គការ EPDO ប្រចាំខេត្តពោធិ៍សាត់

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៥


នាយករដ្ឋមន្ត្រី
ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៧៤ សណន

ជាតិ សាសនា ព្រះមហាក្សត្រ



**សេចក្តីសម្រេច
ស្តីពី**

**ការបំពេញបន្ថែមសមាជិកក្រុមការងាររដ្ឋាភិបាល
ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី
នយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា**



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២ នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបង្កើតក្រុមការងាររដ្ឋាភិបាលជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា
- យោងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ០១ សណន ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារចុះបំពេញបេសកកម្ម តាមមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និង គាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១. -

ត្រូវបានបំពេញបន្ថែមសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពង់ស្ពឺ ដូចខាងក្រោម៖

១-ឯកឧត្តម **អ៊ុក ចាយ** ទីប្រឹក្សារាជរដ្ឋាភិបាល ជាសមាជិកក្រុមការងារថ្នាក់ជាតិខេត្តកំពង់ស្ពឺ

ប្រការ២. -

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសាមី រដ្ឋបាលខេត្តកំពង់ស្ពឺ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០១៥

គប.នាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី



សម្តេចក្រឡាហោម ស ខេង

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ១៤៩ សហវ. បចក

ប្រកាសរដ្ឋ

ស្តីពី

ការផ្តល់រង្វាន់លើកម្ចីកម្ម

ជូនក្រសួងព័រ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



រដ្ឋមន្ត្រី

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រដ្ឋមន្ត្រី

ក្រសួងព័រ និងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងដី និងថាមពល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ

(Handwritten signatures)
ទំព័រទី ១ នៃ ៥

- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៤០១ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការផ្ទេរ និងសមាហរណកម្មអាជ្ញាធរប្រេងកាតជាតិកម្ពុជា ទៅក្រោមក្រសួងរ៉ែ និងថាមពល
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៥៧៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែ និងថាមពល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញបទបញ្ជាលេខ ០៤ បប. ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៦ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
- បានឃើញប្រកាសរួមលេខ ១៤៥១ សហវ.ប្រក ចុះថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់ ដោយក្រសួងរ៉ែ និងថាមពល
- បានឃើញសារចរណែនាំលេខ ០០១ សហវ.ចមព ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីគោលការណ៍ និងនីតិវិធីផ្តល់រង្វាន់លើកទឹកចិត្តលើការផ្តល់សេវាសាធារណៈ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១.-

ត្រូវបានផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ឧបត្ថម្ភជូនមន្ត្រីដែលបំពេញភារកិច្ចផ្តល់ និងមន្ត្រីផ្សេងៗទៀត លើការបម្រើសេវាសាធារណៈ ព្រមទាំងសម្រាប់ពង្រឹងយន្តការប្រមូលចំណូល។

ប្រការ ២.-

ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តនេះ ត្រូវបានបែងចែកដាច់ដោយឡែកពីគ្នារវាងរដ្ឋបាលកណ្តាល និងមន្ទីរជំនាញរាជធានី ខេត្ត នៃក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយផ្អែកលើក្របខ័ណ្ឌសមត្ថកិច្ចដែលអនុវត្តប្រមូលចំណូលដោយរដ្ឋបាលកណ្តាល និងការអនុវត្តប្រមូលចំណូលដោយមន្ទីរជំនាញរាជធានី ខេត្ត។





ថ្ងៃទី ២ ខែ ៥



ប្រការ ៣ .-

អនុញ្ញាតឱ្យរដ្ឋបាលកណ្តាលក្រសួងរ៉ែ និងថាមពល និងមន្ទីររ៉ែ និងថាមពលរាជធានី ខេត្ត កាត់ទុកជាមុន នូវចំណែកប្រាក់រង្វាន់ ដោយដកយកពីប្រាក់ចំណូលដែលប្រមូលបានរៀងៗខ្លួន ពីការផ្តល់សេវាសាធារណៈ និង ការពិន័យអន្តរការណ៍ជាប្រាក់ ដូចបានកំណត់ដោយប្រកាសរួមលេខ ១៤៤ ខែ ១៤ ២០១៥ ប្រក ចុះថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈ និងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែ និងថាមពល។ ការកាត់ ទុកជាមុននូវចំណែកប្រាក់រង្វាន់នេះ ត្រូវបានចាត់ទុកថាថវិកាជាតិបានបើកផ្តល់ជាប្រាក់បុរេប្រទាន សម្រាប់ការ ចំណាយដូចបានកំណត់នៅក្នុងប្រការ ១ នៃប្រកាសរួមនេះ។ ប្រាក់រង្វាន់ដែលអនុញ្ញាតឱ្យកាត់ទុកជាមុននេះ រួមមាន ចំណែកប្រាក់រង្វាន់របស់ក្រសួងរ៉ែ និងថាមពល និងចំណែកប្រាក់រង្វាន់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ប្រការ ៤ .-

ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(ទាំងរដ្ឋបាល កណ្តាល និងមន្ទីរធិនាញរាជធានី ខេត្ត) ត្រូវបានកំណត់ជាសមាមាត្រភាគរយធៀបទៅនឹងប្រាក់ចំណូល ដែល ប្រមូលបាន ដូចមានចែងក្នុងតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមនេះ។



ប្រការ ៥ .-

រដ្ឋបាលកណ្តាលក្រសួងរ៉ែ និងថាមពល និងមន្ទីររ៉ែ និងថាមពលរាជធានី ខេត្ត ត្រូវគ្រោងចំណូល និង ចំណាយដែលជាកម្មវត្ថុសម្រាប់ការផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត នៅក្នុងគម្រោងចំណូល និងចំណាយនៃថវិកា ប្រចាំឆ្នាំរបស់ខ្លួនដោយឡែកពីគ្នា។ រដ្ឋបាលកណ្តាលក្រសួងរ៉ែ និងថាមពល ត្រូវគ្រោងឥណទានប្រាក់រង្វាន់ ដោយ គិតបញ្ចូលរួមទាំងឥណទាន សម្រាប់ទូទាត់ការចំណាយលើប្រាក់រង្វាន់របស់រដ្ឋបាលកណ្តាលក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ មន្ទីររ៉ែ និងថាមពលរាជធានី ខេត្ត ត្រូវគ្រោងឥណទានប្រាក់រង្វាន់ ដោយគិតបញ្ចូលរួមទាំងឥណទាន សម្រាប់ទូទាត់ការចំណាយលើប្រាក់រង្វាន់របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត។

រាល់ប្រតិបត្តិការនៃចំណូល និងចំណាយទាំងនេះ ត្រូវកត់ត្រាឆ្លុះបញ្ចាំងក្នុងថវិកាជាតិដូចកិច្ចប្រតិបត្តិការនៃ ចំណូល និងចំណាយដទៃទៀតរបស់រដ្ឋបាលកណ្តាល និងមន្ទីរធិនាញរាជធានី ខេត្ត នៃក្រសួងរ៉ែ និងថាមពល ដែរ។ ឥណទានដែលបានគ្រោងសម្រាប់ការចំណាយលើប្រាក់រង្វាន់នេះ ជាកម្មវត្ថុនៃការធ្វើអាណត្តិបើកប្រាក់ ដើម្បីទូទាត់ ជាមួយចំនួនទឹកប្រាក់ដែលចាត់ទុកថាបានបុរេប្រទាន(រង្វាន់ដែលបានកាត់ទុក)ពីចំណូលថវិកាជាតិ។

ប្រការ ៦ .-

ការទូទាត់រង្វាន់លើកទឹកចិត្ត ត្រូវអនុវត្តតាមនីតិវិធីដូចខាងក្រោម ÷

  ទំព័រទី ៣ នៃ ៥

ក. ផ្នែកចំណូល

ធ្វើសំណើសុំកត់ត្រាចំណូល និងសលាកបំត្រចំណូលថវិកាជាតិនូវចំនួនទឹកប្រាក់ដែលបានបុរេប្រទាន ÷

- ចំពោះរដ្ឋបាលកណ្តាលក្រសួងរ៉ែ និងថាមពល : បញ្ជូនសំណើ និងសលាកបំត្រចំណូលថវិកាជាតិ មកអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយភ្ជាប់មកជាមួយនូវរបាយការណ៍ស្ថានភាពស្តីពីការអនុវត្តចំណូល, តារាងសម្រង់សលាកបំត្រចំណូលថវិកាជាតិ និងប័ណ្ណបង់ប្រាក់, តារាងស្តីពីការគណនាប្រាក់រង្វាន់ និងរបាយការណ៍ស្តីពីការបែងចែកប្រាក់រង្វាន់ដែលបានបើកផ្តល់កន្លងមក។ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ ត្រូវចេញលិខិតពិនិត្យបញ្ជាក់លើចំនួនទឹកប្រាក់ដែលបានចុះក្នុងសលាកបំត្រចំណូលថវិកាជាតិ។
- ចំពោះមន្ទីររ៉ែ និងថាមពលរាជធានី ខេត្ត : បញ្ជូនសំណើ និងសលាកបំត្រចំណូលថវិកាជាតិ មកមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត ដោយភ្ជាប់មកជាមួយនូវរបាយការណ៍ស្ថានភាពស្តីពីការអនុវត្តចំណូល, តារាងសម្រង់សលាកបំត្រចំណូលថវិកាជាតិ និងប័ណ្ណបង់ប្រាក់, តារាងស្តីពីការគណនាប្រាក់រង្វាន់ និងរបាយការណ៍ស្តីពីការបែងចែកប្រាក់រង្វាន់ដែលបានបើកផ្តល់កន្លងមក។ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្តត្រូវចេញលិខិតពិនិត្យបញ្ជាក់លើចំនួនទឹកប្រាក់ដែលបានចុះក្នុងសលាកបំត្រចំណូលថវិកាជាតិ។

ខ. ផ្នែកចំណាយ

រដ្ឋបាលកណ្តាលក្រសួងរ៉ែ និងថាមពល និងមន្ទីររ៉ែ និងថាមពលរាជធានី ខេត្ត ត្រូវធ្វើសំណើសុំទូទាត់ចំណាយប្រាក់រង្វាន់លើកទឹកចិត្ត និងធ្វើអាណត្តិបើកប្រាក់ ដោយចុះចំនួនទឹកប្រាក់ស្មើនឹងចំនួនទឹកប្រាក់បុរេប្រទានដែលបានចុះនៅក្នុងសលាកបំត្រចំណូលថវិកាជាតិ។

ប្រការ ៧ .-




ការបើកផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ត្រូវអនុវត្តដូចខាងក្រោម ÷

- ក. ការបើកផ្តល់ប្រាក់រង្វាន់ជូនមន្ត្រីរាជការនៃក្រសួងរ៉ែ និងថាមពល ត្រូវអនុលោមតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដោយឈរលើគោលការណ៍សមធម៌ និងផ្អែកតាមគុណសម្បត្តិការងារ។
- ខ. ការបើកផ្តល់ប្រាក់រង្វាន់ជូនមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវអនុលោមតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយឈរលើគោលការណ៍សមធម៌ និងផ្អែកតាមគុណសម្បត្តិការងារ។

ប្រការ ៨ .-

និាករណ៍ទាំងស្រុងប្រកាសរួមលេខ ១០០៦ សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការផ្តល់រង្វាន់លើកទឹកចិត្តជូនក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសរួមនេះ ត្រូវទុកជានិាករណ៍។


 ទំព័រទី ៤ នៃ ៥



ប្រការ ៩.-

អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធ
នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងដី និងថាមពល ត្រូវទទួលបន្ទុកអនុវត្តប្រកាសរួមនេះ តាមភារកិច្ច
រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៥


បណ្ឌិត. អូន ព័ន្ធមុនីរ័ត្ន


ស៊ឹម ស៊ឹម

- កន្លែងទទួល ÷
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - អាជ្ញាធរសវនកម្មជាតិ
 - អង្គភាពប្រឆាំងអំពើពុករលួយ
 - សាលារាជធានី ខេត្ត
- *ដើម្បីជូនប្រាប*
- ដូចប្រការ ៩ *ដើម្បីមុខការ*
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ


តារាងបញ្ជីសេវាសាធារណៈ និងប្រកាសរបស់ខេត្តកណ្តាល ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៥
ស្តីពីការផ្តល់សេវាសាធារណៈ និងប្រកាសរបស់ខេត្តកណ្តាល ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៥

ល.រ	បរិយាយ	អត្រាបែងចែក		
		ថវិកាជាតិ	ក. រថ	ក. សហរ
I. ការផ្តល់សេវាសាធារណៈ				
I.១- អន្តរាគមន៍សាងសង់សាលា (អាជ្ញាប័ណ្ណសាងសង់)				
ក. ការផ្តល់អាជ្ញាប័ណ្ណ				
១	សេវាពិនិត្យ រៀបចំ និងដំណើរការឯកសារ សម្រាប់ការផ្តល់អាជ្ញាប័ណ្ណសិប្បកម្មធនធានដី	៥០%	៤៩%	១%
២	សេវាពិនិត្យ រៀបចំ និងដំណើរការឯកសារ សម្រាប់ការផ្តល់អាជ្ញាប័ណ្ណធនធានដីផ្សេងទៀត	៥០%	៤៩%	១%
៣	លិខិតអនុញ្ញាតបុរសនា	៥០%	៤៩%	១%
៤	ផ្តល់អាជ្ញាប័ណ្ណសិប្បកម្មធនធានដី	៥០%	៤៩%	១%
៥	អាជ្ញាប័ណ្ណអណ្តូងប៊ែក និងការដ្ឋានវាយថ្ម សម្រាប់ខ្សាច់សំណង់ ក្រស ឡាតើត ធីតដូ	៥០%	៤៩%	១%
៦	អាជ្ញាប័ណ្ណអណ្តូងប៊ែក និងការដ្ឋានវាយថ្ម សម្រាប់ថ្មសំណង់ ថ្មអារ ម្នាងសិលា និង ថ្មផ្សេងទៀត ដែលមានលក្ខណៈប្រហាក់ប្រហែល	៥០%	៤៩%	១%
៧	អាជ្ញាប័ណ្ណអាជីវកម្មដីត្បូង ថ្មមានតម្លៃ ទ្រង់ទ្រាយតូច	៥០%	៤៩%	១%
៨	អាជ្ញាប័ណ្ណអាជីវកម្មដីត្បូង ថ្មមានតម្លៃ ទ្រង់ទ្រាយធំ	៥០%	៤៩%	១%
៩	អាជ្ញាប័ណ្ណកែច្នៃធនធានដី ដែលមានកម្លាំងពលកម្មតិចជាង ៧នាក់	៥០%	៤៩%	១%
១០	អាជ្ញាប័ណ្ណកែច្នៃធនធានដី ដែលមានកម្លាំងពលកម្មពី ៧នាក់ ទៅ ១៤នាក់	៥០%	៤៩%	១%
១១	អាជ្ញាប័ណ្ណកែច្នៃធនធានដី ដែលមានកម្លាំងពលកម្មលើសពី ១៤នាក់	៥០%	៤៩%	១%
១២	អាជ្ញាប័ណ្ណស្វែងរុករក	៥០%	៤៩%	១%
១៣	អាជ្ញាប័ណ្ណឧស្សាហកម្ម អាជីវកម្មធនធានដី ទ្រង់ទ្រាយតូច	៥០%	៤៩%	១%
១៤	អាជ្ញាប័ណ្ណឧស្សាហកម្ម អាជីវកម្មធនធានដី ទ្រង់ទ្រាយធំ	៥០%	៤៩%	១%
ខ. ការចុះបញ្ជីអាជ្ញាប័ណ្ណ				
១៥	អាជ្ញាប័ណ្ណសិប្បកម្មធនធានដី	៥០%	៤៩%	១%
១៦	អាជ្ញាប័ណ្ណអណ្តូងប៊ែក និងការដ្ឋានវាយថ្ម សម្រាប់ខ្សាច់សំណង់ ក្រស ឡាតើត ធីតដូ	៥០%	៤៩%	១%
១៧	អាជ្ញាប័ណ្ណអណ្តូងប៊ែក និងការដ្ឋានវាយថ្ម សម្រាប់ថ្មសំណង់ ថ្មអារ ម្នាងសិលា និង ថ្មផ្សេងទៀត ដែលមានលក្ខណៈប្រហាក់ប្រហែល	៥០%	៤៩%	១%
១៨	អាជ្ញាប័ណ្ណអាជីវកម្មដីត្បូង ថ្មមានតម្លៃ ទ្រង់ទ្រាយតូច	៥០%	៤៩%	១%
១៩	អាជ្ញាប័ណ្ណអាជីវកម្មដីត្បូង ថ្មមានតម្លៃ ទ្រង់ទ្រាយធំ	៥០%	៤៩%	១%
២០	អាជ្ញាប័ណ្ណកែច្នៃធនធានដី	៥០%	៤៩%	១%
២១	អាជ្ញាប័ណ្ណស្វែងរុករក	៥០%	៤៩%	១%
២២	អាជ្ញាប័ណ្ណឧស្សាហកម្ម អាជីវកម្មធនធានដី ទ្រង់ទ្រាយតូច	៥០%	៤៩%	១%
២៣	អាជ្ញាប័ណ្ណឧស្សាហកម្ម អាជីវកម្មធនធានដី ទ្រង់ទ្រាយធំ	៥០%	៤៩%	១%

ទំព័រ ១ នៃ ៨ 

ល.រ	បរិយាយ	អត្រាបែងចែក		
		ថវិកាជាតិ	ក. រថ	ក. សហវ
គ. ការពន្យារបន្តអាជ្ញាប័ណ្ណ				
២៤	អាជ្ញាប័ណ្ណអណ្តូងបើក និងការដ្ឋានវាយថ្ម សម្រាប់ថ្នាំសំណង់ ថ្មអារ ម្នាងសិលា និង ថ្មផ្សេងទៀត ដែលមានលក្ខណៈប្រហាក់ប្រហែល	៥០%	៤៩%	១%
២៥	អាជ្ញាប័ណ្ណស្វែងរុករក	៥០%	៤៩%	១%
២៦	អាជ្ញាប័ណ្ណឧស្សាហកម្ម អាជីវកម្មធនធានដីទ្រង់ទ្រាយធំ	៥០%	៤៩%	១%
ឃ. ការផ្ទេរសិទ្ធិនៃអាជ្ញាប័ណ្ណធនធានដី				
២៧	អាជ្ញាប័ណ្ណអណ្តូងបើក និងការដ្ឋានវាយថ្ម សម្រាប់ខ្សាច់សំណង់ ក្រួស ឡាតេរីត ដីឥដ្ឋ	៥០%	៤៩%	១%
២៨	អាជ្ញាប័ណ្ណអណ្តូងបើក និងការដ្ឋានវាយថ្ម សម្រាប់ថ្នាំសំណង់ ថ្មអារ ម្នាងសិលា និង ថ្មផ្សេងទៀត ដែលមានលក្ខណៈប្រហាក់ប្រហែល	៥០%	៤៩%	១%
២៩	អាជ្ញាប័ណ្ណអាជីវកម្មដីត្បូងថ្មមានតម្លៃទ្រង់ទ្រាយធំ	៥០%	៤៩%	១%
៣០	អាជ្ញាប័ណ្ណកែច្នៃធនធានដី ដែលមានកម្លាំងពលកម្មតិចជាង ៧នាក់	៥០%	៤៩%	១%
៣១	អាជ្ញាប័ណ្ណកែច្នៃធនធានដី ដែលមានកម្លាំងពលកម្មពី ៧នាក់ ទៅ ១៤នាក់	៥០%	៤៩%	១%
៣២	អាជ្ញាប័ណ្ណកែច្នៃធនធានដី ដែលមានកម្លាំងពលកម្មលើសពី ១៤នាក់	៥០%	៤៩%	១%
៣៣	អាជ្ញាប័ណ្ណស្វែងរុករក	៥០%	៤៩%	១%
៣៤	អាជ្ញាប័ណ្ណឧស្សាហកម្ម អាជីវកម្មធនធានដីទ្រង់ទ្រាយធំ	៥០%	៤៩%	១%
ង. ការចេញលិខិតទទួលស្គាល់ការផ្លាស់ប្តូរសមាសភាពភាគហ៊ុន ឬ/និងការផ្លាស់ប្តូរអ្នកគ្រប់គ្រងក្រុមហ៊ុន (ដែលមានការប្រែប្រួលក្រោម ៥០%)				
៣៥	អាជ្ញាប័ណ្ណអណ្តូងបើក និងការដ្ឋានវាយថ្ម សម្រាប់ខ្សាច់សំណង់ ក្រួស ឡាតេរីត ដីឥដ្ឋ	៥០%	៤៩%	១%
៣៦	អាជ្ញាប័ណ្ណអណ្តូងបើក និងការដ្ឋានវាយថ្ម សម្រាប់ថ្នាំសំណង់ ថ្មអារ ម្នាងសិលា និង ថ្មផ្សេងទៀតដែលមានលក្ខណៈប្រហាក់ប្រហែល	៥០%	៤៩%	១%
៣៧	អាជ្ញាប័ណ្ណអាជីវកម្មដីត្បូងថ្មមានតម្លៃ	៥០%	៤៩%	១%
៣៨	អាជ្ញាប័ណ្ណកែច្នៃធនធានដី ដែលមានកម្លាំងពលកម្មតិចជាង ៧នាក់	៥០%	៤៩%	១%
៣៩	អាជ្ញាប័ណ្ណកែច្នៃធនធានដី ដែលមានកម្លាំងពលកម្មពី ៧នាក់ ទៅ ១៤នាក់	៥០%	៤៩%	១%
៤០	អាជ្ញាប័ណ្ណកែច្នៃធនធានដី ដែលមានកម្លាំងពលកម្មលើសពី ១៤នាក់	៥០%	៤៩%	១%
៤១	អាជ្ញាប័ណ្ណស្វែងរុករក	៥០%	៤៩%	១%
៤២	អាជ្ញាប័ណ្ណឧស្សាហកម្ម អាជីវកម្មធនធានដី	៥០%	៤៩%	១%
ច. ការចេញលិខិតទទួលស្គាល់ការផ្លាស់ប្តូរសមាសភាពភាគហ៊ុន ឬ/និងការផ្លាស់ប្តូរអ្នកគ្រប់គ្រងក្រុមហ៊ុន (ដែលមានការប្រែប្រួលចាប់ពី ៥០% ឡើងទៅ)				
៤៣	អាជ្ញាប័ណ្ណអណ្តូងបើក និងការដ្ឋានវាយថ្ម សម្រាប់ខ្សាច់សំណង់ ក្រួស ឡាតេរីត ដីឥដ្ឋ	៥០%	៤៩%	១%
៤៤	អាជ្ញាប័ណ្ណអណ្តូងបើក និងការដ្ឋានវាយថ្ម សម្រាប់ថ្នាំសំណង់ ថ្មអារ ម្នាងសិលា និង ថ្មផ្សេងទៀតដែលមានលក្ខណៈប្រហាក់ប្រហែល	៥០%	៤៩%	១%
៤៥	អាជ្ញាប័ណ្ណអាជីវកម្មដីត្បូងថ្មមានតម្លៃ	៥០%	៤៩%	១%

ល.រ	បរិយាយ	អត្រាបែងចែក		
		ថវិកាជាតិ	ក. រថ	ក. សហវ
៤៦	អាជ្ញាប័ណ្ណកែច្នៃធនធានរ៉ែ ដែលមានកម្លាំងពលកម្មតិចជាង ៧នាក់	៥០%	៤៩%	១%
៤៧	អាជ្ញាប័ណ្ណកែច្នៃធនធានរ៉ែ ដែលមានកម្លាំងពលកម្មពី ៧នាក់ ទៅ ១៤នាក់	៥០%	៤៩%	១%
៤៨	អាជ្ញាប័ណ្ណកែច្នៃធនធានរ៉ែ ដែលមានកម្លាំងពលកម្មលើសពី ១៤នាក់	៥០%	៤៩%	១%
៤៩	អាជ្ញាប័ណ្ណស្វែងរករក	៥០%	៤៩%	១%
៥០	អាជ្ញាប័ណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែ	៥០%	៤៩%	១%
ឆ. ការចេញលិខិតបញ្ជាក់សំណាករ៉ែ និងធនធានរ៉ែសម្រាប់គោលបំណងនាំចេញ-នាំចូល				
៥១	លិខិតបញ្ជាក់សំណាករ៉ែ	៣០%	៦៩%	១%
៥២	លិខិតបញ្ជាក់ធនធានរ៉ែ	៣០%	៦៩%	១%
I.២- អគ្គនាយកដ្ឋានរដ្ឋបាល				
ក. ផ្នែកអាប័ណ្ណ				
១	លិខិតអនុញ្ញាតលើការដាក់ពាក្យចូលដេញថ្លៃប្តូរប្រេងកាត ឬការដាក់ពាក្យស្នើសុំប្តូរប្រេងកាត	៣០%	៦៩%	១%
២	លិខិតអនុញ្ញាតលើការចរចាកិច្ចព្រមព្រៀងប្រេងកាត (PSC) ឬការចរចាកិច្ចព្រមព្រៀងបុរេសនា (Prospective Agreement)	៣០%	៦៩%	១%
៣	លិខិតអនុញ្ញាតលើលិខិតទទួលស្គាល់ការផ្ទេរសិទ្ធិគ្រប់គ្រង/ ការប្តូរអំណាចគ្រប់គ្រងគម្រោងប្រេងកាត (Transfer of right/change of control)	៣០%	៦៩%	១%
៤	លិខិតអនុញ្ញាតលើការទទួលស្គាល់ការលក់ភាគហ៊ុន ចេញ ឬចូល (Farm in/Farm out)	៣០%	៦៩%	១%
៥	លិខិតអនុញ្ញាតលើលិខិតទទួលស្គាល់ការផ្លាស់ប្តូរប្រតិបត្តិករដែលទទួលបន្ទុកអនុវត្តកិច្ចព្រមព្រៀងប្រេងកាត (Change Operator)	៣០%	៦៩%	១%
៦	លិខិតអនុញ្ញាតផលិតកម្មប្រេងកាត (Production Permit)	៣០%	៦៩%	១%
៧	លិខិតអនុញ្ញាតផលិតកម្មដើម្បីអភិវឌ្ឍន៍ទីផ្សារពាណិជ្ជកម្មស្មុំ	៣០%	៦៩%	១%
៨	លិខិតអនុញ្ញាតបង្កើត និងដំណើរការមូលដ្ឋាន ផ្គត់ផ្គង់សម្ភារៈប្រតិបត្តិការ ប្រេងកាត	៣០%	៦៩%	១%
៩	លិខិតពន្យារបន្ត ឬកែសម្រួលរយៈពេលចរចាកិច្ចព្រមព្រៀងប្រេងកាត	៣០%	៦៩%	១%
១០	លិខិតពន្យារបន្ត ឬកែសម្រួលលើលិខិតអនុញ្ញាតចូលដំណាក់កាលទី២ ឬ ដំណាក់កាលទី៣ នៃរយៈពេលស្វែងរករក	៣០%	៦៩%	១%
១១	លិខិតពន្យារបន្ត ឬកែសម្រួលរយៈពេលស្វែងរករកលើសពីដំណាក់កាលទី៣ នៃរយៈពេលស្វែងរករក	៣០%	៦៩%	១%
១២	លិខិតអនុញ្ញាតកែសម្រួលលើគម្រោងអភិវឌ្ឍប្រេងកាត	៣០%	៦៩%	១%
១៣	លិខិតពន្យារបន្ត ឬកែសម្រួលលើលិខិតអនុញ្ញាតបន្តផលិតកម្ម (Extension of Production Permit)	៣០%	៦៩%	១%
១៤	លិខិតពន្យារបន្ត ឬកែសម្រួលលើលិខិតអនុញ្ញាតពន្យារបន្តដំណើរការមូលដ្ឋានផ្គត់ផ្គង់សម្ភារៈប្រតិបត្តិការប្រេងកាត	៣០%	៦៩%	១%




Handwritten signatures and initials.

ល.រ	បរិយាយ	អត្រាបែងចែក		
		ថវិកាជាតិ	ក. រថ	ក. សហវ
១៥	ការអនុញ្ញាតឱ្យពិនិត្យមើលទិន្នន័យប្រេងកាត ឯកសារភូគព្ភសាស្ត្រ និងរូបភាពភូគព្ភសាស្ត្រ ប្រេងកាតកម្ពុជាឆ្នាំ១៩៩៩	៣០%	៦៩%	១%
១៦	ការអនុញ្ញាតឱ្យពិនិត្យមើលទិន្នន័យប្រេងកាត ឯកសារវាស់ស្ទង់ ប្រព្រឹត្តកម្ម និងបកប្រែ Airborne Gravity and Magnetic ឆ្នាំ១៩៩៨	៣០%	៦៩%	១%
១៧	ការអនុញ្ញាតឱ្យពិនិត្យមើលទិន្នន័យប្រេងកាត កញ្ចប់ឯកសារសិក្សាស្រាវជ្រាវអតីតបុក I និង II ដែនសមុទ្រ ដែលធ្វើឡើងមុនឆ្នាំ ១៩៩៨	៣០%	៦៩%	១%
១៨	ការអនុញ្ញាតឱ្យពិនិត្យមើលទិន្នន័យប្រេងកាត កញ្ចប់ឯកសារសិក្សាស្រាវជ្រាវអតីតបុក III ដែនសមុទ្រ ដែលធ្វើឡើងមុនឆ្នាំ១៩៩៨	៣០%	៦៩%	១%
១៩	ការអនុញ្ញាតឱ្យពិនិត្យមើលទិន្នន័យប្រេងកាត កញ្ចប់ឯកសារសិក្សាស្រាវជ្រាវអតីតបុក IV ដែនសមុទ្រ ដែលធ្វើឡើងមុនឆ្នាំ ១៩៩៨	៣០%	៦៩%	១%
២០	ការអនុញ្ញាតឱ្យពិនិត្យមើលទិន្នន័យប្រេងកាត កញ្ចប់ឯកសារ Final Technical Report on Regional Study of Block I, II, III, IV, និង VII ដែនសមុទ្រកម្ពុជា ដែលបានធ្វើនៅ ឆ្នាំ ១៩៩៩	៣០%	៦៩%	១%
២១	ការអនុញ្ញាតឱ្យពិនិត្យមើលទិន្នន័យប្រេងកាត ទិន្នន័យរូបភាពភូគព្ភសាស្ត្រ (PDF File) ដែនគោក ឬ ដែនសមុទ្រ ដែលធ្វើឡើងនៅឆ្នាំ ២០០៨ និង ២០០៩	៣០%	៦៩%	១%
២២	លក់ទិន្នន័យប្រេងកាត ឯកសារវាស់ស្ទង់ ប្រព្រឹត្តកម្ម និងបកប្រែ Airborne Gravity and Magnetic ដែលធ្វើឡើងមុនឆ្នាំ ១៩៩៨ ក្នុងមួយកញ្ចប់	៣០%	៦៩%	១%
២៣	លក់ទិន្នន័យប្រេងកាត ទិន្នន័យរូបភាពភូគព្ភសាស្ត្រដែនគោកដែលធ្វើឡើងនៅឆ្នាំ ២០០៨ និង ២០០៩ ឬ ដែនសមុទ្រមុនឆ្នាំ២០០២ ក្នុងមួយបុក	៣០%	៦៩%	១%
២៤	ប្រាក់រង្វាន់ចុះហត្ថលេខាកិច្ចព្រមព្រៀងប្រេងកាត (Agreement Signature Bonus)	៨០%	១៩%	១%
២៥	ប្រាក់រង្វាន់នៃការរកឃើញប្រេងកាត ដែលមានលក្ខណៈពាណិជ្ជកម្ម (Commercial Discovery Bonus)	៨០%	១៩%	១%
២៦	ប្រាក់រង្វាន់ផលិតកម្មប្រេងកាត (Production Bonus)	៨០%	១៩%	១%
២៧	សេវាកម្មមន្ត្រីចូលរួមក្នុងប្រតិបត្តិការប្រេងកាត (គិតសម្រាប់មន្ត្រី ១ រូបក្នុង ១ ថ្ងៃ)	០%	១០០%	០%
២៨	លិខិតអនុញ្ញាតសម្រាប់បែបបទនាំចេញ-នាំចូលសំណាកប្រេងកាត	៣០%	៦៩%	១%
២៩	ឈ្នួលផ្ទៃក្រឡាប្រចាំឆ្នាំលើផ្ទៃដីស្វែងរកក្នុងដំណាក់កាលទី១/១តិច្យម៉ែត្រការ៉េ	១០០%	០%	០%
៣០	ឈ្នួលផ្ទៃក្រឡាប្រចាំឆ្នាំលើផ្ទៃដីស្វែងរកក្នុងដំណាក់កាលទី២/១តិច្យម៉ែត្រការ៉េ	១០០%	០%	០%
៣១	ឈ្នួលផ្ទៃក្រឡាប្រចាំឆ្នាំលើផ្ទៃដីស្វែងរកក្នុងដំណាក់កាលទី៣/១តិច្យម៉ែត្រការ៉េ	១០០%	០%	០%
៣២	ឈ្នួលផ្ទៃក្រឡាប្រចាំឆ្នាំលើផ្ទៃដីស្វែងរកលើសពីដំណាក់កាលទី៣/១តិច្យម៉ែត្រការ៉េ	១០០%	០%	០%
៣៣	ឈ្នួលផ្ទៃក្រឡាប្រចាំឆ្នាំលើផ្ទៃដីសម្រាប់ការរក្សាទុកតំបន់មានស្នូល/១តិច្យម៉ែត្រការ៉េ	១០០%	០%	០%
៣៤	ឈ្នួលផ្ទៃក្រឡាប្រចាំឆ្នាំលើផ្ទៃដីសម្រាប់ផលិតកម្មប្រេងកាត/១តិច្យម៉ែត្រការ៉េ	១០០%	០%	០%


ទំព័រទី ៤ នៃ ៨

Handwritten signature and date



ល.រ	បរិយាយ	អត្រាបែងចែក		
		ថវិកាជាតិ	ក. រថ	ក. សហវ
ខ. ផ្នែកដោះស្រាយ				
៣៥	លិខិតអនុញ្ញាតធ្វើការសិក្សាសមិទ្ធិលទ្ធភាពសាងសង់រោងចក្រប្រព្រឹត្តកម្មប្រេងកាត ឬ គីមីប្រេងកាត	៥០%	៤៩%	១%
៣៦	លិខិតអនុញ្ញាតធ្វើការសិក្សាសមិទ្ធិលទ្ធភាពសាងសង់បំពង់បង្ហូរប្រេង ឬ ឧស្ម័ន	៥០%	៤៩%	១%
៣៧	លិខិតអនុញ្ញាតធ្វើការសិក្សាសមិទ្ធិលទ្ធភាពបង្កើតទីតាំងស្តុកទុក ឬលាយ ប្រេង ឬ ឧស្ម័នសម្រាប់ចែកចាយ	៥០%	៤៩%	១%
៣៨	ផ្តល់អាជ្ញាប័ណ្ណប្រព្រឹត្តកម្មប្រេងកាត ឬ គីមីប្រេងកាត (សាងសង់ និងដំណើរការ)	៥០%	៤៩%	១%
៣៩	ផ្តល់អាជ្ញាប័ណ្ណដឹកជញ្ជូនប្រេង ឬ ឧស្ម័ន (បំពង់បង្ហូរប្រេង ឬ ឧស្ម័ន)	៥០%	៤៩%	១%
៤០	ផ្តល់អាជ្ញាប័ណ្ណស្តុកទុកប្រេង ឬ ឧស្ម័ន ដែលមានចំណុះលើសពី ១០លានលីត្រ ឬ ចំណុះប្រហាក់ប្រហែលសម្រាប់ឧស្ម័ន	៥០%	៤៩%	១%
៤១	ផ្តល់អាជ្ញាប័ណ្ណស្តុកទុកប្រេង ឬ ឧស្ម័ន ដែលមានចំណុះលើសពី ១លានលីត្រ ដល់ ១០លានលីត្រ ឬ ចំណុះប្រហាក់ប្រហែលសម្រាប់ឧស្ម័ន	៥០%	៤៩%	១%
៤២	ផ្តល់អាជ្ញាប័ណ្ណស្តុកទុកប្រេង ឬ ឧស្ម័ន ដែលមានចំណុះចាប់ពី ១លានលីត្រចុះ ឬ ចំណុះប្រហាក់ប្រហែលសម្រាប់ឧស្ម័ន	៥០%	៤៩%	១%
៤៣	ផ្តល់អាជ្ញាប័ណ្ណពាណិជ្ជកម្មប្រេង ឬ ឧស្ម័ន (នាំចេញ ឬ នាំចូលប្រេង ឬឧស្ម័ន)	៥០%	៤៩%	១%
៤៤	ផ្តល់អាជ្ញាប័ណ្ណដឹកជញ្ជូនប្រេង ឬ ឧស្ម័នឥន្ធនៈ (ក្រៅពីបំពង់បង្ហូរប្រេង ឬ ឧស្ម័ន)	៥០%	៤៩%	១%
៤៥	ការបន្តសុពលភាពអាជ្ញាប័ណ្ណប្រព្រឹត្តកម្មប្រេងកាត ឬ គីមីប្រេងកាត (សាងសង់ និងដំណើរការ)	៥០%	៤៩%	១%
៤៦	ការបន្តសុពលភាពអាជ្ញាប័ណ្ណដឹកជញ្ជូនប្រេង ឬ ឧស្ម័ន (បំពង់បង្ហូរប្រេង ឬ ឧស្ម័ន)	៥០%	៤៩%	១%
៤៧	ការបន្តសុពលភាពអាជ្ញាប័ណ្ណស្តុកទុកប្រេង ឬ ឧស្ម័ន ដែលមានចំណុះលើសពី១០លានលីត្រ ឬ ចំណុះប្រហាក់ប្រហែលសម្រាប់ឧស្ម័ន	៥០%	៤៩%	១%
៤៨	ការបន្តសុពលភាពអាជ្ញាប័ណ្ណស្តុកទុកប្រេង ឬ ឧស្ម័ន ដែលមានចំណុះលើសពី១លានលីត្រ ដល់១០លានលីត្រ ឬ ចំណុះប្រហាក់ប្រហែលសម្រាប់ឧស្ម័ន	៥០%	៤៩%	១%
៤៩	ការបន្តសុពលភាពអាជ្ញាប័ណ្ណស្តុកទុកប្រេង ឬ ឧស្ម័ន ដែលមានចំណុះចាប់ពី១លានលីត្រចុះ ឬ ចំណុះប្រហាក់ប្រហែលសម្រាប់ឧស្ម័ន	៥០%	៤៩%	១%
៥០	ការបន្តសុពលភាពអាជ្ញាប័ណ្ណពាណិជ្ជកម្មប្រេង ឬ ឧស្ម័ន (នាំចេញ ឬ នាំចូលប្រេង ឬឧស្ម័ន)	៥០%	៤៩%	១%
៥១	ការបន្តសុពលភាពអាជ្ញាប័ណ្ណដឹកជញ្ជូនប្រេង ឬ ឧស្ម័នឥន្ធនៈ (ក្រៅពីបំពង់បង្ហូរប្រេង ឬ ឧស្ម័ន)	៥០%	៤៩%	១%
៥២	ការផ្ទេរសិទ្ធិនៃអាជ្ញាប័ណ្ណប្រព្រឹត្តកម្មប្រេងកាត ឬ គីមីប្រេងកាត (សាងសង់ និងដំណើរការ)	៥០%	៤៩%	១%
៥៣	ការផ្ទេរសិទ្ធិនៃអាជ្ញាប័ណ្ណដឹកជញ្ជូនប្រេង ឬ ឧស្ម័ន (បំពង់បង្ហូរប្រេង ឬ ឧស្ម័ន)	៥០%	៤៩%	១%
៥៤	ការផ្ទេរសិទ្ធិនៃអាជ្ញាប័ណ្ណស្តុកទុកប្រេង ឬ ឧស្ម័ន ដែលមានចំណុះលើសពី១លានលីត្រ ឬ ចំណុះប្រហាក់ប្រហែលសម្រាប់ឧស្ម័ន	៥០%	៤៩%	១%

ល.រ	បរិយាយ	អត្រាបែងចែក		
		ថវិកាជាតិ	ក. រថ	ក. សហវ
៥៥	ការផ្ទេរសិទ្ធិនៃអាជ្ញាប័ណ្ណស្តុកទុកប្រេង ឬ ឧស្ម័ន ដែលមានចំណុះលើសពី១លានលីត្រដល់ ១០លានលីត្រ ឬ ចំណុះប្រហាក់ប្រហែលសម្រាប់ឧស្ម័ន	៥០%	៤៩%	១%
៥៦	ការផ្ទេរសិទ្ធិនៃអាជ្ញាប័ណ្ណស្តុកទុកប្រេង ឬ ឧស្ម័ន ដែលមានចំណុះក្រោម ១លានលីត្រ ឬ ចំណុះប្រហាក់ប្រហែលសម្រាប់ឧស្ម័ន	៥០%	៤៩%	១%
៥៧	ការផ្ទេរសិទ្ធិនៃអាជ្ញាប័ណ្ណពាណិជ្ជកម្មប្រេង ឬ ឧស្ម័ន (នាំចេញ ឬ នាំចូលប្រេង ឬ ឧស្ម័ន)	៥០%	៤៩%	១%
៥៨	ការផ្ទេរសិទ្ធិនៃអាជ្ញាប័ណ្ណដឹកជញ្ជូនប្រេង ឬ ឧស្ម័នឥន្ធនៈ (ក្រៅពីបំពង់បង្ហូរប្រេង ឬ ឧស្ម័ន)	៥០%	៤៩%	១%
៥៩	លិខិតអនុញ្ញាតសម្រាប់បែបបទនាំចូល ឬ នាំចេញប្រេង ឬ ឧស្ម័ន	៥០%	៤៩%	១%
៦០	វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រប្រព្រឹត្តកម្មប្រេងកាត ឬ គីមីប្រេងកាត	៥០%	៤៩%	១%
៦១	វិញ្ញាបនបត្រអនុញ្ញាតដំណើរការបំពង់បង្ហូរប្រេង ឬ ឧស្ម័ន	៥០%	៤៩%	១%
៦២	វិញ្ញាបនបត្រអនុញ្ញាតដំណើរការទីតាំងស្តុកទុកប្រេង ឬ ឧស្ម័ន ដែលមានចំណុះ លើសពី ១០លានលីត្រ ឬ ចំណុះប្រហាក់ប្រហែលសម្រាប់ឧស្ម័ន	៥០%	៤៩%	១%
៦៣	វិញ្ញាបនបត្រអនុញ្ញាតដំណើរការទីតាំងស្តុកទុកប្រេង ឬ ឧស្ម័ន ដែលមានចំណុះចាប់ពី១លាន លីត្រដល់១០លានលីត្រ ឬ ចំណុះប្រហាក់ប្រហែលសម្រាប់ឧស្ម័ន	៥០%	៤៩%	១%
៦៤	វិញ្ញាបនបត្រអនុញ្ញាតដំណើរការទីតាំងស្តុកទុកប្រេង ឬ ឧស្ម័ន ដែលមានចំណុះក្រោម ១លានលីត្រ ឬ ចំណុះប្រហាក់ប្រហែលសម្រាប់ឧស្ម័ន	៥០%	៤៩%	១%
៦៥	កម្រៃការបន្តសុពលភាពវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រប្រព្រឹត្តកម្មប្រេងកាត ឬ គីមី ប្រេងកាត	៥០%	៤៩%	១%
៦៦	កម្រៃការបន្តសុពលភាពវិញ្ញាបនបត្រអនុញ្ញាតដំណើរការបំពង់បង្ហូរប្រេង ឬ ឧស្ម័ន	៥០%	៤៩%	១%
៦៧	កម្រៃការបន្តសុពលភាពវិញ្ញាបនបត្រអនុញ្ញាតដំណើរការទីតាំងស្តុកទុកប្រេង ឬ ឧស្ម័ន ដែល មានចំណុះ លើសពី១លានលីត្រឡើង ឬ ចំណុះប្រហាក់ប្រហែលសម្រាប់ឧស្ម័ន	៥០%	៤៩%	១%
៦៨	កម្រៃការបន្តសុពលភាពវិញ្ញាបនបត្រអនុញ្ញាតដំណើរការទីតាំងស្តុកទុកប្រេង ឬ ឧស្ម័ន ដែល មានចំណុះចាប់ពី១លានលីត្រដល់១០លានលីត្រ ឬ ចំណុះប្រហាក់ប្រហែលសម្រាប់ឧស្ម័ន	៥០%	៤៩%	១%
៦៩	កម្រៃការបន្តសុពលភាពវិញ្ញាបនបត្រអនុញ្ញាតដំណើរការទីតាំងស្តុកទុកប្រេង ឬ ឧស្ម័ន ដែល មានចំណុះក្រោម ១លានលីត្រ ឬ ចំណុះប្រហាក់ប្រហែលសម្រាប់ឧស្ម័ន	៥០%	៤៩%	១%
៧០	ការអនុញ្ញាតផ្សេងៗពាក់ព័ន្ធនឹងស្ថានីយប្រេង ឬ ឧស្ម័នឥន្ធនៈលើលិខិតបញ្ជាក់បច្ចេកទេស សុវត្ថិភាពនៃបង្កើតស្ថានីយប្រេង ឬ ឧស្ម័នឥន្ធនៈ	៣០%	៦៩%	១%
៧១	ការអនុញ្ញាតផ្សេងៗពាក់ព័ន្ធនឹងស្ថានីយប្រេង ឬ ឧស្ម័នឥន្ធនៈលើវិញ្ញាបនបត្រអនុញ្ញាត ដំណើរការស្ថានីយប្រេង ឬ ឧស្ម័នឥន្ធនៈ	៣០%	៦៩%	១%
៧២	ការអនុញ្ញាតផ្សេងៗពាក់ព័ន្ធនឹងស្ថានីយប្រេង ឬ ឧស្ម័នឥន្ធនៈលើការបន្តសុពលភាព វិញ្ញាបនបត្រអនុញ្ញាតដំណើរការស្ថានីយប្រេង ឬ ឧស្ម័នឥន្ធនៈ	៣០%	៦៩%	១%
៧៣	ការអនុញ្ញាតផ្សេងៗពាក់ព័ន្ធនឹងស្ថានីយប្រេង ឬ ឧស្ម័នឥន្ធនៈលើលិខិតអនុញ្ញាតពីការសម្រប សម្រួលស្ថានីយប្រេង ឬ ឧស្ម័នឥន្ធនៈ	៣០%	៦៩%	១%



ល.រ	បរិយាយ	អត្រាបែងចែក		
		ថវិកាជាតិ	ក. រថ	ក. សហវ
៧៤	ការអនុញ្ញាតផ្សេងៗពាក់ព័ន្ធនឹងស្ថានីយប្រេង ឬ ឧស្ម័នឥន្ធនៈលើលិខិតអនុញ្ញាតផ្ទេរម្ចាស់ស្ថានីយប្រេង ឬឧស្ម័នឥន្ធនៈ	៥០%	៤៩%	១%
I. ៣- ឧស្សាហកម្មធារណៈ				
ក. ការអនុញ្ញាតវិនិយោគសម្រាប់ផលិតកម្មអគ្គិសនី (សម្រាប់តែការវិនិយោគឯកជន)				
១	ចេញប្រកាស ឬចេញលិខិតអនុញ្ញាតសម្រាប់ផលិតកម្មអគ្គិសនីដោយប្រើប្រេងម៉ាស៊ូត (DO) ប្រេងខ្មៅ (HFO) រ៉ាវអគ្គិសនី ជីវម៉ាស់ ពន្លឺព្រះអាទិត្យ និងថាមពលកកើតឡើងវិញផ្សេងទៀត ដែលមានអានុភាពទាបជាង ១ ០០០ គីឡូវ៉ាត់ (P<១ ០០០ kW)	៥០%	៤៩%	១%
២	ចេញប្រកាសអនុញ្ញាត ឬចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងវិនិយោគស្ថានីយអគ្គិសនីដោយប្រើប្រេងម៉ាស៊ូត (DO) ប្រេងខ្មៅ (HFO) ធុងថ្ម រ៉ាវអគ្គិសនី ជីវម៉ាស់ ពន្លឺព្រះអាទិត្យ និងថាមពលកកើតឡើងវិញផ្សេងទៀត ដែលមានអានុភាពចាប់ពី ១ ០០០ គីឡូវ៉ាត់ ឡើងទៅ (P≥១	៥០%	៤៩%	១%
ខ. ការអនុញ្ញាតវិនិយោគសម្រាប់បណ្តាញបញ្ជូន និងចែកចាយអគ្គិសនី (សម្រាប់តែការវិនិយោគឯកជន)				
៣	ចេញប្រកាសអនុញ្ញាត ឬចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងវិនិយោគអគ្គិសនីសម្រាប់បណ្តាញអគ្គិសនី តង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុល ឬ ២៣០ គីឡូវ៉ុល	៥០%	៤៩%	១%
៤	ចេញប្រកាសអនុញ្ញាតវិនិយោគអគ្គិសនីសម្រាប់បណ្តាញអគ្គិសនីតង់ស្យុងមធ្យម ២២ គីឡូវ៉ុល ឬ ៣៥ គីឡូវ៉ុល	៥០%	៤៩%	១%
៥	ចេញប្រកាស ឬចេញលិខិតអនុញ្ញាតវិនិយោគអគ្គិសនីសម្រាប់បណ្តាញអគ្គិសនី តង់ស្យុងទាប ០.៤ គីឡូវ៉ុល ឬ ៣៨០វ៉ុល	៥០%	៤៩%	១%
គ. ការអនុញ្ញាតផ្ទេរសិទ្ធិវិនិយោគសម្រាប់ផលិតកម្ម បណ្តាញបញ្ជូន និងចែកចាយអគ្គិសនី (សម្រាប់តែការវិនិយោគឯកជន)				
៦	ចេញប្រកាសអនុញ្ញាតផ្ទេរសិទ្ធិការវិនិយោគផលិតកម្មថាមពលអគ្គិសនី	៥០%	៤៩%	១%
៧	ចេញប្រកាសអនុញ្ញាតផ្ទេរសិទ្ធិការវិនិយោគខ្សែបញ្ជូន និងចែកចាយថាមពលអគ្គិសនី	៥០%	៤៩%	១%
ឃ. ការអនុញ្ញាតឱ្យសិក្សា និងពន្យារពេលសិក្សាគម្រោងផលិតកម្ម បណ្តាញបញ្ជូន និងចែកចាយអគ្គិសនី (សម្រាប់តែការវិនិយោគឯកជន)				
៨	ចេញលិខិតអនុញ្ញាត ឬអនុស្សរណៈយោគយល់គ្នា (MOU) ឱ្យធ្វើការសិក្សាបុរេសមិទ្ធិលទ្ធភាព ឬសមិទ្ធិលទ្ធភាពគម្រោងផលិតកម្មអគ្គិសនី ដោយប្រើប្រេងឥន្ធនៈ ធុងថ្ម រ៉ាវអគ្គិសនី ជីវម៉ាស់ ពន្លឺព្រះអាទិត្យ និងថាមពលកកើតឡើងវិញផ្សេងទៀត	៥០%	៤៩%	១%
៩	ចេញលិខិតពន្យារពេលលើលិខិតអនុញ្ញាត ឬអនុស្សរណៈយោគយល់គ្នា (MOU) ឱ្យធ្វើការសិក្សាបុរេសមិទ្ធិលទ្ធភាព ឬសមិទ្ធិលទ្ធភាពគម្រោងផលិតកម្មអគ្គិសនីដោយប្រើប្រេងឥន្ធនៈ ធុងថ្ម រ៉ាវអគ្គិសនី ជីវម៉ាស់ ពន្លឺព្រះអាទិត្យ និងថាមពលកកើតឡើងវិញផ្សេងទៀត	៥០%	៤៩%	១%
១០	ចេញលិខិតអនុញ្ញាត ឬអនុស្សរណៈយោគយល់គ្នា (MOU) ឱ្យធ្វើការសិក្សាបុរេសមិទ្ធិលទ្ធភាព ឬសមិទ្ធិលទ្ធភាពគម្រោងខ្សែបញ្ជូន និងចែកចាយថាមពលអគ្គិសនី	៥០%	៤៩%	១%
១១	ចេញលិខិតពន្យារពេលលើលិខិតអនុញ្ញាត ឬអនុស្សរណៈយោគយល់គ្នា (MOU) ឱ្យធ្វើការសិក្សាបុរេសមិទ្ធិលទ្ធភាព ឬសមិទ្ធិលទ្ធភាពគម្រោងខ្សែបញ្ជូន និងចែកចាយថាមពលអគ្គិសនី	៥០%	៤៩%	១%

(Handwritten signature)

ល.រ	បរិយាយ	អត្រាបែងចែក		
		ថវិកាជាតិ	ក. រថ	ក. សហវ
II. ការពិនិត្យធនធានសាធារណៈ				
១	ករណីផុតសុពលភាពអាជ្ញាប័ណ្ណអណ្តូងប៊ែក និងការដ្ឋានវាយថ្ម	៥០%	៤៩%	១%
២	ករណីផុតសុពលភាពអាជ្ញាប័ណ្ណស្វែងរក	៥០%	៤៩%	១%
៣	ករណីផុតសុពលភាពអាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មធនធាន	៥០%	៤៩%	១%
៤	ករណីបង់សួយសារធនធានរ៉ែមិនទាន់កាលកំណត់	៥០%	៤៩%	១%
៥	ករណីដំណើរការដោយអាជ្ញាប័ណ្ណធនធានរ៉ែ ផុតសុពលភាព			
	- អាជ្ញាប័ណ្ណសិប្បកម្ម	៥០%	៤៩%	១%
	- អាជ្ញាប័ណ្ណអណ្តូងប៊ែក និងការដ្ឋានវាយថ្ម	៥០%	៤៩%	១%
	- អាជ្ញាប័ណ្ណអាជីវកម្មរ៉ែគ្រប់គ្រងមានតម្លៃ	៥០%	៤៩%	១%
	- អាជ្ញាប័ណ្ណកែច្នៃធនធានរ៉ែ	៥០%	៤៩%	១%



Handwritten signature and date: 20/12/2015





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ...០៧៧២.....សហវ.

សវាមរណ៍

ស្តីពី

ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈសម្រាប់មុខទំនិញ និងសេវាកម្មជាចម្បងចំនួនដែលត្រូវប្រើប្រាស់បន្ទាន់នៅដើមឆ្នាំថវិកា

ក្នុងគោលបំណងធានាឱ្យក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល អង្គភាពថវិកា និងអង្គការរដ្ឋទៀតមានមុខទំនិញ និងសេវាកម្មចាំបាច់មួយចំនួន សម្រាប់ប្រើប្រាស់ទាន់ពេលវេលានៅដើមឆ្នាំថវិកានីមួយៗ ដើម្បីបង្កើនល្បឿននិងប្រសិទ្ធភាពនៃចំណាយថវិកា ជាតិ ព្រមទាំងបង្កើនគុណភាពនៃការផ្តល់សេវាសាធារណៈឆាប់រហ័ស និងនៅតែធានាបាននូវគម្លាភាព គណនេយ្យភាព ព្រមទាំងការសន្សំសំចៃក្នុងដំណើរការនៃកិច្ចលទ្ធកម្មសាធារណៈស្របតាមបទប្បញ្ញត្តិនៃច្បាប់ អនុក្រឹត្យ និងលិខិត បទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមធ្វើការណែនាំដល់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល អង្គភាពថវិកា និងអង្គការរដ្ឋទៀត ចាប់ពីឆ្នាំ២០១៦ តទៅត្រូវអនុវត្តដូចខាងក្រោម៖

- ១. ត្រូវរៀបចំគម្រោងនិងស្នើសុំធានាចំណាយថវិកាឆ្នាំបន្ទាប់ (ឆ្នាំ N+1) សម្រាប់ការទិញទំនិញ និងសេវាកម្ម ចាំបាច់និងមានលក្ខណៈជាប្រចាំមួយចំនួននូវមានជាអាទិ៍៖ សម្ភារការិយាល័យ សៀវភៅសិក្សាគោលនិងកម្មសិទ្ធិបញ្ជា ឯកសណ្ឋាន អារយីត (សម្រាប់ទិវាបុណ្យសិទ្ធិនារីធម៌នា) ឱសថ បរិក្ខារពេទ្យ ប្រេងឥន្ធនៈ អង្ករ មី ត្រីខ ចំណីសត្វ និង សេវាសម្អាត មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបុមន្តិរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត នៅក្នុងត្រីមាសទី៤នៃឆ្នាំ N។
- ២. ត្រូវស្នើសុំធានាចំណាយដោយឈរលើមូលដ្ឋាន៥០% នៃមុខចំណាយនីមួយៗនៃកញ្ចប់ថវិកាឆ្នាំ N លើកលែងតែក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិសម្រាប់ការទិញអង្ករនិងឯកសណ្ឋាន និងក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ការបោះពុម្ពសៀវភៅសិក្សាគោលនិងកម្មសិទ្ធិបញ្ជា ដែលអាចអនុញ្ញាតឱ្យស្នើសុំធានាចំណាយច្រើន បំផុតត្រឹម ១០០% នៃថវិកាឆ្នាំ N។
- ៣. ត្រូវរួសរាន់ដំណើរការរៀបចំកិច្ចលទ្ធកម្មសាធារណៈដើម្បីទទួលបានទំនិញ ឬសេវាកម្ម មកប្រើប្រាស់ តាមការគ្រោងទុកនៅពេលដែលទទួលបានធានាចំណាយពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
- ៤. ត្រូវស្នើសុំទូទាត់ជាដំណាក់ក្នុងត្រីមាសនីមួយៗនៃឆ្នាំ N+1 ក្រោយពីមានការប្រគល់ទទួលទំនិញ ឬ សេវាកម្មជាក់ស្តែង។

៥. ត្រូវកត់ត្រាគម្រោងចំណាយលើមុខទំនិញ និងសេវាកម្ម ដែលបានអនុវត្តកិច្ចលទ្ធកម្មក្នុងត្រីមាសទី៤ នៃឆ្នាំ N ដោយប្រើប្រាស់កញ្ចប់ថវិកាឆ្នាំ N+1 ទៅក្នុងតារាងផែនការលទ្ធកម្មប្រចាំឆ្នាំ N+1 ។

៦. ត្រូវអនុវត្តតាមសារាចរណែនាំលេខ០០២ សហវ.អលសា ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ស្តីពីការអនុវត្តកិច្ចលទ្ធកម្មសាធារណៈក្រៅពីមុខទំនិញ និងសេវាកម្មដូចបានកំណត់ក្នុងចំណុចទី១ខាងលើ។

គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល អង្គភាពថវិកា និងអង្គការរដ្ឋដទៃទៀត ត្រូវទទួលបន្ទុកអនុវត្តសារាចរណែនាំនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួងសក
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - គ្រប់ក្រសួង ស្ថាប័ន
 - រាជកិច្ច
 - ធនាគារ-កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៥
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៥៤៩ ខណ្ឌ ភ្នំពេញ ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៥

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្តូរប្រកាសបង្កើតរោងចក្រ ផលិតរនាំងស្លាបព្រិល និងរបាំងបង្អួច របស់ក្រុមហ៊ុន សាន ហ្វេង (ខេមបូឌា) ខមភេនី លីមីធីត ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥។

ស ្រេ ង ច

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន សាន ហ្វេង (ខេមបូឌា) ខមភេនី លីមីធីត (SAN FENG (CAMBODIA) COMPANY LIMITED.) តំណាងដោយ លោក NIEN, CHAO-HUNG បង្កើតរោងចក្រ ផលិតរនាំងស្លាបព្រិល និងរបាំងបង្អួច ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេសមេនហាតធន (សង្កាត់បារិត ក្រុងបារិត ខេត្តស្វាយរៀង)។

ឈ្មោះផលិតផល **លេខគូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code**
រនាំងស្លាបព្រិល (Blind) **២៥១១**

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លូវកាត់ឈ្មោះរោងចក្រ៖ " រោងចក្រផលិតនាវាស្នាបព្រិល និងរបាំងបង្អួច សាន ហ្វេង(ខេមបូឌា) "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឲ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឲ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឲ្យមានប្រសិទ្ធភាពខ្ពស់។



[Handwritten signature]

[Handwritten signature]

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឲ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តី ពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ០២៥៧ ឧស.កខ.ប្រក.១០ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៤ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្តីពីការបង្កើតរោងចក្រផលិតនាំងស្លាបព្រិល និងរបាំងបង្អួច របស់ក្រុមហ៊ុន សាន ហ្វេង (ខេមបូឌា) ខមភេនី លីមីធីត ត្រូវចាត់ទុកជានិរាករណ៍ ។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

សាន សានី

- មន្ត្រីទទួលខុសត្រូវ**
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលាខេត្តស្វាយរៀង
- "ដើម្បីជូនជ្រាប"
- ដុចប្រការ១៥ "ដើម្បីអនុវត្ត"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៥០៤ ឧស/រកត/០៩១៣/៩០៣

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្តូរប្រកាសបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ហ្វាយ ស្តារ ខតប៊ិន ហ្គាមេន (ខេមបូឌា) លីមីតធីត ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥។

ស រ ដ ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ហ្វាយ ស្តារ ខតប៊ិន ហ្គាមេន (ខេមបូឌា) លីមីតធីត (FIVE STARS COTTON GARMENT (CAMBODIA) LIMITED.) តំណាងដោយ លោក YU XIHUA បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល	លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
សម្លៀកបំពាក់	១៤១០



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ឆ្លាតឈ្មោះរោងចក្រ ៖ "រោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្វាយ ស្តារ ខតចិន ហ្គាមេន (ខេមបូឌា) លីមីធីត"

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ១១៦១ ឧប.កខ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២ វិញ្ញាបនបត្រអនុញ្ញាតដំណើរ ការរោងចក្រ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ របស់ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល និងលិខិត លេខ ៥២១ ឧស.កខ.លស.០៦ ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការបង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់ របស់ក្រុមហ៊ុន ហ្វាយ ស្តារ ខតចិន ហ្គាមេន (ខេមបូឌា) លីមីតធីត ត្រូវចាត់ទុកជា និរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗ ខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

សាន សារី

- បន្តទូទៅ៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលារាជធានីភ្នំពេញ
- “ដើម្បីជូនជ្រាប”
- ដុចប្រការ១៥ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៥៧១ ខ.ស.ក ប្រក.០៩

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតស្បែកជើង របស់ក្រុមហ៊ុន ស្រ្តង់ ហែលធី អ៊ិនធើណេសិនណាល ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។

ស ម្រេ ង

ប្រការ១៖ អនុញ្ញាតឲ្យក្រុមហ៊ុន ស្រ្តង់ ហែលធី អ៊ិនធើណេសិនណាល (STRONG HEALTH INTERNATIONAL LIMITED.) តំណាងដោយ លោក TUNG, SHUI-SHUN បង្កើតរោងចក្រ ផលិតស្បែកជើង ដែលមាន ទីតាំងស្ថិតនៅ ផ្លូវជាតិលេខ២ ភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

ឈ្មោះផលិតផល
ស្បែកជើង

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៥២០



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ “រោងចក្រផលិតស្បែកជើង ស្រុង ហែលធី អ៊ិនធើណេសិនណាល”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឲ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឲ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឲ្យមានប្រសិទ្ធភាពខ្ពស់។ *ny*



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឲ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១១៤៖ ប្រកាសលេខ ០១៥៣ ឧស.កខ.ប្រក.៨ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៤ របស់ក្រសួងឧស្សាហកម្ម និង សិប្បកម្ម ស្តីពីការបង្កើតរោងចក្រផលិតស្បែកជើង របស់ក្រុមហ៊ុន ស្រុង ហៃលធី អ៊ិនធើណេសិនណាល ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តតាកែវ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

សាត សានី

- បង្គន់ជូន៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលាខេត្តតាកែវ
- "ដើម្បីជូនជ្រាប"
- ដុចប្រការ១៥ "ដើម្បីអនុវត្ត"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៥៧២ ខុស.ក្រសួង.០៩

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្តូរប្រកាសបង្កើតរោងចក្រផលិតបារី របស់ក្រុមហ៊ុន វីនីតុន គ្រូប ចំកាត់ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។

ស ៀ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន វីនីតុន គ្រូប ចំកាត់ (VINITON GROUP CO., LTD.) តែងតាំងដោយ លោក LIAO, ZHONGHAO បង្កើតរោងចក្រ ផលិតបារី ដែលមានទីតាំងស្ថិតនៅ ភូមិប្រាសាទ ភូមិស្រែចម្ការ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល
បារី

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១២០០



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ “ រោងចក្រ បារីវីនីតុន ”

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងប្រវត្តិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ១១៣៨ ឧប.កឧ.ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រលេខ ០៧០០ឧស.កឧ.វប.១២ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្តីពីការបង្កើតរោងចក្រផលិតបារី របស់ក្រុមហ៊ុន វីនីតុន គ្រូប ចំកាត់ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗ ខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

 រដ្ឋលេខាធិការ
 សាត សានី

- ឧបទ្វេន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលារាជធានីភ្នំពេញ
 - "ដើម្បីជូនជ្រាប"
 - ដុចប្រការ១៥ "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៥៧ អនក្រ.បក ០៩

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្តូរប្រកាសបង្កើតរោងចក្រចាក់សម្លៀកបំពាក់ របស់ក្រុមហ៊ុន គ្លី រីតវែរ អិលធីឌី ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥។

ស ម្រេ ម

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន គ្លី រីតវែរ អិលធីឌី (GLORY KNITWEAR LTD) តំណាងដោយ លោក **CHEUNG YUNG FAT ALBERT** បង្កើតរោងចក្រ ចាក់សម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៤ ភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ឈ្មោះផលិតផល **លេខគូដលំណាត់ទ្រាក់ឧស្សាហកម្ម ISIC Rev.4 Code**
សម្លៀកបំពាក់ (ចាក់) **១៤៣០**



[Signature]

[Signature]

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាស់ប្តូរឈ្មោះរោងចក្រ ៖ រោងចក្រចាក់សម្លៀកបំពាក់ ភ្លឺ រីតវៃ អិលធីឌី

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ៩០១ ឧប.កខ.ប្រក ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១២ របស់ក្រសួងឧស្សាហកម្ម រ៉ែ និង ថាមពល ស្តីពីការបង្កើតរោងចក្រចាក់សម្លៀកបំពាក់ របស់ក្រុមហ៊ុន គួរី នីតវៃ អិលធីឌី ត្រូវចាត់ទុក ជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកណ្តាល និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ *Handwritten signature*

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

សាត សាវី

- បង្គន់ជូន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងបរិស្ថាន
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - សាលាខេត្តកណ្តាល
 - “ដើម្បីជូនជ្រាប”
 - ដុចប្រការ១៥ “ដើម្បីអនុវត្ត”
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៥៧៤ ខុស. ក. ក. ០៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្តូរប្រកាសបង្កើតរោងចក្រ កាត់ដេរ និងវាយនភ័ណ្ឌ របស់ក្រុមហ៊ុន ចីប ស្តីត ថេកស្តាយ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥។

ស ៀ ង ប

ប្រការ១៖ អនុញ្ញាតឲ្យក្រុមហ៊ុន ចីប ស្តីត ថេកស្តាយ (TOP SPORTS TEXTILE LTD) តំណាងដោយ លោក LIN CHIN MAO បង្កើតរោងចក្រ កាត់ដេរ និងវាយនភ័ណ្ឌ ដែលមានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ច ពិសេសមេនហាតធនស្វាយរៀង (សង្កាត់បារិត ក្រុងបារិត ខេត្តស្វាយរៀង) ។

ឈ្មោះនេសាទនេស	លេខកូដបំណាច់រដ្ឋាភិបាល ISIC Rev.4 Code
១- សម្លៀកបំពាក់	១៤១០
២- វាយនភ័ណ្ឌ	១៣១២

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរ និងវាយនភ័ណ្ឌ ថប ស្អិត ថេកស្ថាយ "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឲ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឲ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឲ្យមានប្រសិទ្ធភាពខ្ពស់។



ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឲ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តី ពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌ពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ៤៧៤ ឧប.កខ.ប្រក ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១២ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស្តីពីការបង្កើតរោងចក្រកាត់ដេរ និងវាយនភ័ណ្ឌ របស់ក្រុមហ៊ុន ថែប ស្តិត ថែកស្តាយ ត្រូវចាត់ទុកជានិរាករណ៍ ។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តស្វាយរៀង និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ



សាត សាធី

- ឧបនាយករដ្ឋមន្ត្រី
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងកងរាជការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលាខេត្តស្វាយរៀង
- “ដើម្បីជូនជ្រាប”
- ដុចប្រការ១៥ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ក្រសួងពាណិជ្ជកម្ម
Ministry of Commerce
លេខ ០៦៣៤ ពណ.បបត

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation - Religion - King

ភ្នំពេញ ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៥

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
សូមបញ្ជាក់ថា :

ក្រុមហ៊ុនពាណិជ្ជកម្មឯកជនមួយត្រូវបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ក្រោមអត្តលេខ Co.០០០៩KH/២០១៥ ចុះថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៥ និងទទួលស្គាល់ជានីតិបុគ្គលពេញលក្ខណៈច្បាប់ គិតចាប់ពីកាលបរិច្ឆេទនៃការចុះបញ្ជីនេះតទៅ ដោយយោងសេចក្តីប្រកាសរបស់ក្រុមហ៊ុនដូចខាងក្រោម:

- ១- នាមករណ៍របស់ក្រុមហ៊ុន : **ធី អិកស៍ ខកៀ**
T X COPIERS Co., Ltd.
- មានទ្រង់ទ្រាយជា : ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត
- ២- អភិបាលក្រុមហ៊ុន : លោក **គង់ ហួត** ប្រធានក្រុមប្រឹក្សាភិបាល
លោក **គង់ ឡុន** អភិបាល
- ៣- ដើមទុនក្រុមហ៊ុន : ២០.០០០.០០០ រៀល
- ៤- ទីស្នាក់ការក្រុមហ៊ុន : លេខ B០៥ ផ្លូវលេខ ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
- ៥- កម្មវត្ថុអាជីវកម្ម : -ពាណិជ្ជកម្ម: ទិញ លក់ ផ្លាស់ប្តូរទំនិញ នីហរ័ណ អាហារ័ណ ទំនិញគ្រប់ប្រភេទ ពិសេសម៉ាស៊ីន
ថតចម្លង និងគ្រឿងបន្លាស់ -នាំចូលឱសថ សម្ភារៈបរិក្ខារពេទ្យគ្រប់ប្រភេទ
-ការជួលដាក់ឃ្នាំងនូវផលិតផល ទំនិញគ្រប់ប្រភេទ - ការជួលដុលសម្ភារៈ ទំនិញគ្រប់ប្រភេទ
-ទិញ លក់ ជួល បញ្ជាមូលនិធិពាណិជ្ជកម្ម-ទិញ លក់ ជួល ដីធ្លី ផ្ទះសំបែង
-ប្តូរប្រាក់ កែត្រៃ ទិញ លក់គ្រឿងអលង្ការ
-មន្ទីរពេទ្យពិគ្រោះព្យាបាលជំងឺ
-បើកសាលារៀន
-ភ្នាក់ងារពាណិជ្ជកម្ម - តំណាងពាណិជ្ជកម្ម
-សេវាពិគ្រោះយោបល់លើផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្ម
-សេវាការងារជូនអតិថិជនធ្វើក្នុង និងក្រៅប្រទេស
-សេវាផ្នែកព័ត៌មានវិទ្យា
-សេវាផ្សាយពាណិជ្ជកម្ម
-បោះពុម្ពផ្សាយ
-ផលិតខ្សែកាបយន្ត វីដេអូ CD
-ដឹកជញ្ជូន : ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស - សេវាបញ្ជូន និងចែកចាយទំនិញ
-សេវាយកកំរៃជើងសាលើការដឹកជញ្ជូន



- សាងសង់ ជួសជុល អគារ ស្ពាន ផ្លូវ -ស្ថាបត្យកម្ម រចនាប្លង់ ត្រួតពិនិត្យ និងសិក្សាគម្រោងប្លង់សំណង់គ្រប់ប្រភេទ
- ទេសចរណ៍ : សណ្ឋាគារ ភោជនីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត
- វិនិយោគលើវិស័យកសិកម្ម : ដាំដំណាំ ចិញ្ចឹមសត្វ
- វិនិយោគលើវិស័យឧស្សាហកម្ម : រោងចក្រ សិប្បកម្ម ។


៦- ថិរវេលា : ៩៩ ឆ្នាំ

រាល់ដំណាច់ឆ្នាំនីមួយៗ អភិបាលក្រុមហ៊ុនមានកាតព្វកិច្ចមកគំគល់ប្រតិវេទន៍ប្រចាំឆ្នាំ ដែលទាក់ទងទៅនឹងស្ថានភាពរបស់ក្រុមហ៊ុននៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ។

ដើម្បីធ្វើប្រតិបត្តិការលើមុខជំនាញនីមួយៗ ក្រុមហ៊ុនត្រូវសុំការអនុញ្ញាតជាមុនពីក្រសួង ឬស្ថាប័នដែលគ្រប់គ្រងមុខជំនាញទាំងនោះ និងសុំការអនុញ្ញាតលើកទីតាំងស្នាក់ការរបស់ក្រុមហ៊ុនពីអាជ្ញាធរដែនដី ។

អ្នកទទួលខុសត្រូវនៃក្រុមហ៊ុន ត្រូវអនុវត្តសម្របទៅតាមច្បាប់ជាធរមាន ។^៧

ជ.រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម



បង្អួចជូន

- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រសួងបរិស្ថាន
- ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងទេសចរណ៍
- ក្រសួងសុខាភិបាល
- ធនាគារជាតិនៃកម្ពុជា
- ក្រសួងព័ត៌មាន
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- ក្រសួងសាធារណការ និងដឹកជញ្ជូន
- រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- អគ្គនាយកដ្ឋានពន្ធដារ
- សាលារាជធានីភ្នំពេញ
- មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ " មុខការ "

^៧ ស : ឯកសារ - កាលប្បវត្តិ



ក្រសួងពាណិជ្ជកម្ម
Ministry of Commerce
លេខ ០៦៣៩ ពណ.បបព

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation - Religion - King

ភ្នំពេញ ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០ ១៥

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
សូមបញ្ជាក់ថា :

ក្រុមហ៊ុនពាណិជ្ជកម្មឯកជនមួយត្រូវបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មក្រោមអត្តលេខ Co. ០០០៥E/២០១៥ ចុះថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៥ និងទទួលស្គាល់ជានីតិបុគ្គលពេញលក្ខណៈច្បាប់គិតចាប់ពីកាលបរិច្ឆេទនៃការចុះបញ្ជីនេះតទៅ ដោយយោងសេចក្តីប្រកាសរបស់ក្រុមហ៊ុនដូចខាងក្រោម:

- ១- នាមករណ៍របស់ក្រុមហ៊ុន : **លី វ៉ែ យីនស៊ុវ**
LI WEI YINSHUA Co., Ltd.
 - មានទ្រង់ទ្រាយជា : សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត
 - ២- អភិបាលក្រុមហ៊ុន : លោក ZHANG HUI
 - ៣- ដើមទុនក្រុមហ៊ុន : ៦០០.០០០.០០០ រៀល
 - ៤- ទីស្នាក់ការក្រុមហ៊ុន : ភូមិត្រពាំងមាន ឃុំស្នួក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
 - ៥- កម្មវត្ថុអាជីវកម្ម : វិនិយោគលើវិស័យឧស្សាហកម្ម : រោងចក្រ សិប្បកម្ម -បោះពុម្ពលើសម្លៀកបំពាក់ និងស្បែកជើង
- ពាណិជ្ជកម្ម : ទិញ លក់ ផ្លាស់ប្តូរទំនិញ នីហាវណ អាហារណាទំនិញគ្រប់ប្រភេទ
 - នាំចូលឱសថ សម្ភារៈបរិក្ខារពេទ្យគ្រប់ប្រភេទ
 - ការជួលដាក់ឃ្នាំងនូវផលិតផល ទំនិញគ្រប់ប្រភេទ - ការជួសជុលសម្ភារៈ ទំនិញគ្រប់ប្រភេទ
 - ប្តូរប្រាក់ កែច្នៃ ទិញ លក់គ្រឿងអលង្ការ
 - មន្ទីរពេទ្យពិគ្រោះព្យាបាលជំងឺ
 - បើកសាលារៀន
 - ភ្នាក់ងារពាណិជ្ជកម្ម -តំណាងពាណិជ្ជកម្ម
 - សេវាពិគ្រោះយោបល់លើផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្ម
 - សេវារកការងារជូនអតិថិជនធ្វើក្នុងនិងក្រៅប្រទេស
 - សេវាផ្នែកព័ត៌មានវិទ្យា
 - សេវាផ្សាយពាណិជ្ជកម្ម
 - បោះពុម្ពផ្សាយ
 - ផលិតខ្សែភាពយន្ត វីដេអូ CD
 - ដឹកជញ្ជូន : ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស - សេវាបញ្ជូន និងចែកចាយទំនិញ
 - សេវាយកកម្រៃដើមសាលើការដឹកជញ្ជូន
 - សាងសង់ ជួសជុល អគារ ស្ពាន ផ្លូវ -ស្ថាប័នកម្មវិធីបង្កើន ក្រុមហ៊ុននិងសិក្សា គម្រោងប្លង់សំណង់គ្រប់ប្រភេទ



-ទេសចរណ៍ : សណ្ឋាគារ ភោជនីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត
-វិនិយោគលើវិស័យកសិកម្ម : ដាំដំណាំ ចិញ្ចឹមសត្វ ។

៦- ចិរវេលា : ៩៩ ឆ្នាំ


រាល់ដំណាច់ឆ្នាំនីមួយៗ អភិបាលក្រុមហ៊ុនមានកាតព្វកិច្ចមកតំកល់ប្រតិវេទន៍ប្រចាំឆ្នាំ ដែលទាក់ទងទៅនឹងស្ថានភាពរបស់
ក្រុមហ៊ុននៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ។

ដើម្បីធ្វើប្រតិបត្តិការលើមុខជំនាញនីមួយៗ ក្រុមហ៊ុនត្រូវសុំការអនុញ្ញាតជាមុនពីក្រសួង ឬស្ថាប័នដែលគ្រប់គ្រងមុខជំនាញ
ទាំងនោះនិងសុំការអនុញ្ញាតបើកទីតាំងស្នាក់ការរបស់ក្រុមហ៊ុនពីអាជ្ញាធរដែនដី ។

អ្នកទទួលខុសត្រូវនៃក្រុមហ៊ុន ត្រូវអនុវត្តសម្របទៅតាមច្បាប់ជាធរមាន ។

ជ. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

អនុរដ្ឋលេខាធិការ



គុយ សុផាទី

ចម្លងជូន

- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រសួងបរិស្ថាន
- ក្រសួងឧស្សាហកម្ម និងសំបូរកម្ម
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងទេសចរណ៍
- ក្រសួងសុខាភិបាល
- ធនាគារជាតិនៃកម្ពុជា
- ក្រសួងព័ត៌មាន
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- ក្រសួងសាធារណការ និងដឹកជញ្ជូន
- រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- អគ្គនាយកដ្ឋានពន្ធដារ
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- សាលារដ្ឋតំណែងស្តី
- មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ "មុខការ"

ស.ស.រ - ឯកសារ - កាលប្បវត្តិ



ក្រសួងពាណិជ្ជកម្ម
Ministry of Commerce
លេខ ០៦៤០ ពណ.បបព

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation - Religion - King

ភ្នំពេញ ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៥

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
សូមបញ្ជាក់ថា :

ក្រុមហ៊ុនពាណិជ្ជកម្មឯកជនមួយត្រូវបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ក្រោមអត្តលេខ Co.០០៤៤KH/២០១៥ ចុះថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៥ និងទទួលស្គាល់ជានីតិបុគ្គលពេញលក្ខណៈច្បាប់ គិតចាប់ពីកាលបរិច្ឆេទនៃការចុះបញ្ជីនេះតទៅ ដោយយោងសេចក្តីប្រកាសរបស់ក្រុមហ៊ុនដូចខាងក្រោម:

- ១- នាមករណ៍របស់ក្រុមហ៊ុន : **ជី អេស៊ូ ឌី ធី ខបតើអេសិន**
G F D T Corporation
- មានទ្រង់ទ្រាយជា : ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត
- ២- អភិបាលក្រុមហ៊ុន : លោក **គឹម ម៉ុងហេង** ប្រធានក្រុមប្រឹក្សាភិបាល
លោក **ឈង្រៀង ចន្ទធី** អភិបាល
- ៣- ដើមទុនក្រុមហ៊ុន : ២០.០០០.០០០ រៀល
- ៤- ទីស្នាក់ការក្រុមហ៊ុន : បុរីពោធិ៍ចិនតុងញូ ចោទ លេខ F14 វិថីសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
- ៥- កម្មវត្ថុអាជីវកម្ម : -ពាណិជ្ជកម្ម: ទិញ លក់ ផ្លាស់ប្តូរទំនិញ នីហ្វែរណា អាហារីណាទំនិញគ្រប់ប្រភេទ-ពិសេស អាហារីណា នីហ្វែរណាសិល្បៈគ្រប់ប្រភេទ
-ការជួលដាក់ឃ្នាំងនូវផលិតផល ទំនិញគ្រប់ប្រភេទ -ការជួសជុលសម្ភារៈទំនិញគ្រប់ប្រភេទ
-ទិញ លក់ ជួល បញ្ជាមូលនិធិពាណិជ្ជកម្ម -ទិញ លក់ ជួល ដីធ្លី ផ្ទះសំបែង
-ប្តូរប្រាក់ កែច្នៃ ទិញ លក់គ្រឿងអលង្ការ
-មន្ទីរពេទ្យពិគ្រោះព្យាបាលជំងឺ
-បើកសាលារៀន
-ភ្នាក់ងារពាណិជ្ជកម្ម - តំណាងពាណិជ្ជកម្ម
-សេវាពិគ្រោះយោបល់លើផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្ម
-សេវាផ្សាយពាណិជ្ជកម្ម
-សេវាផ្នែកព័ត៌មានវិទ្យា
-បោះពុម្ពផ្សាយ
-ផលិតវីដេអូភាពយន្ត វីដេអូ CD
-សាងសង់ ជួសជុល អគារ ស្ពាន ផ្លូវ ដីស្រែ ដីស្រែកម្រិត ដីស្រែកម្រិត និងសិក្សាគម្រោងប្លង់សំណង់គ្រប់ប្រភេទ



- ដីកជញ្ជូន : ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស - សេវាបញ្ជូន និងចែកចាយទំនិញ
- សេវាយកកំរៃជើងសាលើការដឹកជញ្ជូន
- ទេសចរណ៍ : សណ្ឋាគារ ភោជនីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត
- វិនិយោគលើវិស័យកសិកម្ម : ដាំដំណាំ ចិញ្ចឹមសត្វ
- វិនិយោគលើវិស័យឧស្សាហកម្ម : រោងចក្រ សិប្បកម្ម ។

៦- ចិរវេលា : ៩៩ ឆ្នាំ

រាល់ដំណាច់ឆ្នាំនីមួយៗ អភិបាលក្រុមហ៊ុនមានកាតព្វកិច្ចមកតំកល់ប្រតិទិនប្រចាំឆ្នាំ ដែលទាក់ទងទៅនឹងស្ថានភាពរបស់ក្រុមហ៊ុននៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ។

ដើម្បីធ្វើប្រតិបត្តិការលើមុខជំនាញនីមួយៗ ក្រុមហ៊ុនត្រូវសុំការអនុញ្ញាតជាមុនពីក្រសួង ឬស្ថាប័នដែលគ្រប់គ្រងមុខជំនាញទាំងនោះ និងសុំការអនុញ្ញាតបើកទីតាំងស្នាក់ការរបស់ក្រុមហ៊ុនពីអាជ្ញាធរដែនដី ។

អ្នកទទួលខុសត្រូវនៃក្រុមហ៊ុន ត្រូវអនុវត្តសម្របទៅតាមច្បាប់ជាធរមាន ។

ជ.រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម



បង្គាប់ជូន

- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រសួងបរិស្ថាន
- ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងទេសចរណ៍
- ក្រសួងសុខាភិបាល
- ធនាគារជាតិនៃកម្ពុជា
- ក្រសួងព័ត៌មាន
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- ក្រសួងសាធារណការ និងដឹកជញ្ជូន
- រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- អគ្គនាយកដ្ឋានពន្ធដារ
- សាលារាជធានីភ្នំពេញ
- មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ " មុខការ "

ឃ.ស.វ - ឯកសារ - កាលប្បវត្តិ



ក្រសួងពាណិជ្ជកម្ម
Ministry of Commerce
លេខ ០៦៤១ ពណ.បបព

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation - Religion - King

ភ្នំពេញ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៥

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

សូមបញ្ជាក់ថា :

ក្រុមហ៊ុនពាណិជ្ជកម្មឯកជនមួយត្រូវបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មក្រោមអត្តលេខ Co.០២០៥ KH/២០១៥ ចុះថ្ងៃទី ១៥ ខែ មករា ឆ្នាំ២០១៥ និងទទួលស្គាល់ជានីតិបុគ្គលពេញលក្ខណៈ ច្បាប់គិតចាប់ពីកាលបរិច្ឆេទនៃការចុះបញ្ជីនេះតទៅដោយយោងសេចក្តីប្រកាសរបស់ក្រុមហ៊ុនដូចខាងក្រោម:

- ១- នាមករណ៍របស់ក្រុមហ៊ុន : **ឌីង ហាវ ខង កុងស្ត្រាក់សិន**
DING HAO CONSTRUCTION Co., Ltd.
- មានទ្រង់ទ្រាយជា : ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត
- ២- អភិបាលក្រុមហ៊ុន : លោក **ហ្សូ ម៉ូ** ប្រធានក្រុមប្រឹក្សាភិបាល
លោក **ZHENG, XIAO** អភិបាល
- ៣- ដើមទុនក្រុមហ៊ុន : ៤០០.០០០.០០០.០០០ រៀល
- ៤- ទីស្នាក់ការក្រុមហ៊ុន : លេខ ៤៨០ ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
- ៥- កម្មវត្ថុអាជីវកម្ម : - សាងសង់ ជួសជុល អគារ ស្ពាន ផ្លូវ-ស្ថាបត្យកម្ម រចនាប្លង់ ត្រួតពិនិត្យ និងសិក្សា
គម្រោងប្លង់សំណង់គ្រប់ប្រភេទ
- ទិញ លក់ ជួល បញ្ជាមូលនិធិពាណិជ្ជកម្ម - ទិញ លក់ ជួល ដីធ្លី ផ្ទះសំបែង-អភិវឌ្ឍន៍ដីធ្លី
- ពាណិជ្ជកម្ម: ទិញ លក់ ផ្លាស់ប្តូរទំនិញ នីហ្វោរណា អាហ្វែរណាទំនិញគ្រប់ប្រភេទ
- នាំចូលឱសថ សម្ភារៈបរិក្ខារពេទ្យគ្រប់ប្រភេទ
- ការជួលដាក់យួរវ៉ាន់នូវផលិតផល ទំនិញគ្រប់ប្រភេទ - ការជួសជុលសម្ភារៈទំនិញគ្រប់ប្រភេទ
- ប្តូរប្រាក់ កែច្នៃ ទិញ លក់ គ្រឿងអលង្ការ
- មន្ទីរពេទ្យពិគ្រោះព្យាបាលជំងឺ
- បើកសាលារៀន
- ភ្នាក់ងារពាណិជ្ជកម្ម - តំណាងពាណិជ្ជកម្ម
- សេវាពិគ្រោះយោបល់លើផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្ម
- សេវារកការងារជូនអតិថិជនធ្វើក្នុង និងក្រៅប្រទេស
- សេវាផ្នែកព័ត៌មានវិទ្យា
- សេវាផ្សាយពាណិជ្ជកម្ម
- បោះពុម្ពផ្សាយ
- ផលិតខ្សែភាពយន្ត វីដេអូ CD ។



- ដឹកជញ្ជូន: ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស - សេវាបញ្ជូន និងចែកចាយទំនិញ
- សេវាយកកម្រៃជើងសាលើការដឹកជញ្ជូន
- ទេសចរណ៍: សណ្ឋាគារ ភោជនីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត
- វិនិយោគលើវិស័យកសិកម្ម: ដាំដំណាំ ចិញ្ចឹមសត្វ
- វិនិយោគលើវិស័យឧស្សាហកម្ម: រោងចក្រ សិប្បកម្ម ។

៦- ចិរវេលា : ៩៩ ឆ្នាំ

រាល់ដំណាច់ឆ្នាំនីមួយៗ អភិបាលក្រុមហ៊ុនមានកាតព្វកិច្ចមកតំកល់ប្រតិវេទន៍ប្រចាំឆ្នាំ ដែលទាក់ទងទៅនឹងស្ថានភាពរបស់ក្រុមហ៊ុននៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ។

ដើម្បីធ្វើប្រតិបត្តិការលើមុខជំនាញនីមួយៗ ក្រុមហ៊ុនត្រូវសុំការអនុញ្ញាតជាមុនពីក្រសួង ឬស្ថាប័នដែលគ្រប់គ្រងមុខជំនាញទាំងនោះ និងសុំការអនុញ្ញាតលើកទីតាំងស្នាក់ការរបស់ក្រុមហ៊ុនពីអាជ្ញាធរដែនដី ។

អ្នកទទួលខុសត្រូវនៃក្រុមហ៊ុន ត្រូវអនុវត្តសម្របទៅតាមច្បាប់ជាធរមាន ។

ជ. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម



ចម្លងជូន:

- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រសួងអប់រំយុវជន និងកីឡា
- ក្រសួងសុខាភិបាល
- ក្រសួងបរិស្ថាន
- ក្រសួងទេសចរណ៍
- ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ធនាគារជាតិនៃកម្ពុជា
- ក្រសួងព័ត៌មាន
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- ក្រសួងសាធារណការ និងដឹកជញ្ជូន
- រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- អគ្គនាយកដ្ឋានពន្ធដារ
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម
- សាលារាជធានីភ្នំពេញ
- មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ "មុខការ"

ឈ.ស.ន - ឯកសារ - កាលប្បវត្តិ



ក្រសួងពាណិជ្ជកម្ម
Ministry of Commerce
លេខ ០៦៩២ ពណ.បបព

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation - Religion - King

ភ្នំពេញ ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៥

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
សូមបញ្ជាក់ថា :

ក្រុមហ៊ុនពាណិជ្ជកម្មឯកជនមួយត្រូវបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ក្រោមអត្តលេខ Co.០០៥០KH/២០១៥ ចុះថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៥ និងទទួលស្គាល់ជានីតិបុគ្គលពេញលក្ខណៈច្បាប់ គិតចាប់ពីកាលបរិច្ឆេទនៃការចុះបញ្ជីនេះតទៅ ដោយយោងសេចក្តីប្រកាសរបស់ក្រុមហ៊ុនដូចខាងក្រោម:

- ១- នាមករណ៍របស់ក្រុមហ៊ុន : **ដី ព្រីមៀ អង្គរ តែលេស**
THE PREMIER ANGKOR PALACE Co., Ltd.
មានទ្រង់ទ្រាយជា : ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត
- ២- អភិបាលក្រុមហ៊ុន : លោកស្រី **ឡៅ គឹមណែ** ប្រធានក្រុមប្រឹក្សាភិបាល
លោក **លី ហួន** អភិបាល
លោកស្រី **លី ដាណា** អភិបាល
- ៣- ដើមទុនក្រុមហ៊ុន : ២.០០០.០០០.០០០ រៀល
- ៤- ទីស្នាក់ការក្រុមហ៊ុន : ភូមិត្រស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
- ៥- កម្មវត្ថុអាជីវកម្ម : -ទិញ លក់ ជួល បញ្ចាំមូលនិធិពាណិជ្ជកម្ម ដីធ្លី ផ្ទះសំបែង
-ទេសចរណ៍ : ទីភ្នាក់ងារទេសចរណ៍ ដឹកជញ្ជូនភ្ញៀវទេសចរ សណ្ឋាគារ ភោជនីយដ្ឋាន
ហាងលក់វត្ថុអនុស្សាវរីយ៍ ម៉ាស្សា រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត
-ពាណិជ្ជកម្ម : ទិញ លក់ ផ្លាស់ប្តូរទំនិញ នីហារ័ណ អាហារ័ណទំនិញគ្រប់ប្រភេទ
-នាំចូលឱសថ សម្ភារៈបរិក្ខារពេទ្យគ្រប់ប្រភេទ
-ការជួលដាក់ឃ្នាំងនូវផលិតផល ទំនិញគ្រប់ប្រភេទ - ការជួសជុលសម្ភារៈទំនិញគ្រប់ប្រភេទ
-ប្តូរប្រាក់ ផលិត ទិញ លក់គ្រឿងអលង្ការ
-មន្ទីរពេទ្យពិគ្រោះព្យាបាលជំងឺ
-បើកសាលារៀន
-សេវាពិគ្រោះយោបល់លើផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្ម
-ភ្នាក់ងារពាណិជ្ជកម្ម - តំណាងពាណិជ្ជកម្ម
-សេវាផ្សាយពាណិជ្ជកម្ម
-បោះពុម្ពផ្សាយ
-ផលិតខ្សែភាពយន្ត វីដេអូ CD
-ដឹកជញ្ជូន : ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស - សេវាបញ្ជូន និងផែនការយុទ្ធសាស្ត្រ



- មៅការសាងសង់សំណង់គ្រប់ប្រភេទ -សាងសង់ ជួសជុល អគារ ស្ពាន ថ្នល់
- វិនិយោគលើវិស័យឧស្សាហកម្ម : រោងចក្រ សិប្បកម្ម
- វិនិយោគលើវិស័យកសិកម្ម : ដាំដំណាំ ចិញ្ចឹមសត្វ ។

៦- ចិរវេលា : ៩៩ ឆ្នាំ

រាល់ដំណាច់ឆ្នាំនីមួយៗ អភិបាលក្រុមហ៊ុនមានកាតព្វកិច្ចមកតំកល់ប្រតិទិនប្រចាំឆ្នាំ ដែលទាក់ទងទៅនឹងស្ថានភាពរបស់ក្រុមហ៊ុននៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ។

ដើម្បីធ្វើប្រតិបត្តិការលើមុខជំនាញនីមួយៗ ក្រុមហ៊ុនត្រូវសុំការអនុញ្ញាតជាមុនពីក្រសួង ឬស្ថាប័នដែលគ្រប់គ្រងមុខជំនាញទាំងនោះ និងសុំការអនុញ្ញាតបើកទីតាំងស្នាក់ការរបស់ក្រុមហ៊ុនពីអាជ្ញាធរដែនដី ។

អ្នកទទួលខុសត្រូវនៃក្រុមហ៊ុន ត្រូវអនុវត្តសមស្របទៅតាមច្បាប់ជាធរមាន ។

ជ.រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម



បង្គាប់

- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រសួងបរិស្ថាន
- ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងទេសចរណ៍
- ក្រសួងសុខាភិបាល
- ធនាគារជាតិនៃកម្ពុជា
- ក្រសួងព័ត៌មាន
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- ក្រសួងសាធារណការ និងដឹកជញ្ជូន
- រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- អគ្គនាយកដ្ឋានពន្ធដារ
- សាលារដ្ឋសៀមរាប
- មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប " មុខការ "

ឃ.ស. - ឯកសារ - កាលប្បវត្តិ



ក្រសួងពាណិជ្ជកម្ម
Ministry of Commerce
លេខ ០៦៤៣ ពណ.បបព

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation - Religion - King

ភ្នំពេញ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៥

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
សូមបញ្ជាក់ថា :

ក្រុមហ៊ុនពាណិជ្ជកម្មឯកជនមួយ ជាបុគ្គលម្ចាស់នៃក្រុមហ៊ុន China Jiangxi Corporation for International Economic and Technical Cooperation (ចិន) ត្រូវបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មក្រោមអត្តលេខ Co. ០០៧៥E/២០១៥ ចុះថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១៥ និងទទួលស្គាល់ជានីតិបុគ្គលពេញលក្ខណៈច្បាប់ គិតចាប់ពីកាលបរិច្ឆេទនៃការចុះបញ្ជីនេះតទៅ ដោយយោងសេចក្តីប្រកាសរបស់ក្រុមហ៊ុនដូចខាងក្រោម:

- ១- នាមករណ៍របស់ក្រុមហ៊ុន : **នាយណា ជានស៊ី អ៊ិនធើណេសិនណាល (ខេមបូឌា) អិលធើឌី**
China Jiangxi International (Cambodia) Ltd.
- មានទ្រង់ទ្រាយជា : សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត
- ២- អភិបាលក្រុមហ៊ុន : លោក Wang Xiaojun " គតិយជន "
- ៣- ដើមទុនក្រុមហ៊ុន : ២០.០០០.០០០.០០០ រៀល
- ៤- ទីស្នាក់ការក្រុមហ៊ុន : លេខ ២៥ (ដាន់ទី៣) បន្ទប់លេខ ៣៩ ផ្លូវលេខ ២១៣ សង្កាត់វាលវែង ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
- ៥- កម្មវត្ថុអាជីវកម្ម :
 - សាងសង់ ជួសជុល អគារ ស្ពាន ផ្លូវ -ស្ថាបត្យកម្ម រចនាប្លង់ សិក្សាគម្រោងប្លង់ និងគូររូបង់គ្រប់ប្រភេទ
 - ពាណិជ្ជកម្ម : ទិញ លក់ ផ្លាស់ប្តូរទំនិញ អាហារិណ នីហារិណទំនិញគ្រប់ប្រភេទ
 - ការជួលដាក់ឃ្នាំងនូវផលិតផល ទំនិញគ្រប់ប្រភេទ -ការជួសជុលសម្ភារៈទំនិញគ្រប់ប្រភេទ
 - សេវាកម្មអចលនវត្ថុ និងសេវាកម្មវាយតម្លៃអចលនវត្ថុ
 - ប្តូរប្រាក់ កែច្នៃ ទិញ លក់គ្រឿងអលង្ការ
 - មន្ទីរពេទ្យពិគ្រោះព្យាបាលជំងឺ
 - បើកសាលារៀន
 - ភ្នាក់ងារពាណិជ្ជកម្ម - តំណាងពាណិជ្ជកម្ម
 - សេវាពិគ្រោះយោបល់លើផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្ម
 - សេវាផ្សាយពាណិជ្ជកម្ម
 - សេវាផ្នែកព័ត៌មានវិទ្យា
 - សេវារកការងារជូនអតិថិជនធ្វើក្នុងនិងក្រៅប្រទេស
 - បោះពុម្ពផ្សាយ
 - ផលិតវិទ្យុភាពយន្ត វីដេ CD ។



- ដឹកជញ្ជូន : ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស -សេវាបញ្ជូន និងចែកចាយទំនិញ
- សេវាកម្រៃជើងសាលើការដឹកជញ្ជូន
- ទេសចរណ៍ : សណ្ឋាគារ ភោជនីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត
- វិនិយោគលើវិស័យកសិកម្ម : ដាំដំណាំ ចិញ្ចឹមសត្វ
- វិនិយោគលើវិស័យឧស្សាហកម្ម : រោងចក្រ សិប្បកម្ម ។

៦- ចិរវេលា : ៩៩ ឆ្នាំ

រាល់ដំណាច់ឆ្នាំនីមួយៗ អភិបាលក្រុមហ៊ុនមានកាតព្វកិច្ចមកតំកល់ប្រតិទិនប្រចាំឆ្នាំ ដែលទាក់ទងទៅនឹងស្ថានភាពរបស់ក្រុមហ៊ុននៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ។

ដើម្បីធ្វើប្រតិបត្តិការលើមុខជំនាញនីមួយៗ ក្រុមហ៊ុនត្រូវសុំការអនុញ្ញាតជាមុនពីក្រសួង ឬស្ថាប័នដែលគ្រប់គ្រងមុខជំនាញទាំងនោះ និងសុំការអនុញ្ញាតលើកទីតាំងស្នាក់ការរបស់ក្រុមហ៊ុនពីអាជ្ញាធរដែនដី ។

អ្នកទទួលខុសត្រូវនៃក្រុមហ៊ុន ត្រូវអនុវត្តសមស្របទៅតាមច្បាប់ជាធរមាន ។

៧. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

អនុរដ្ឋលេខាធិការ



កិត្តិយស សូមជំរាប

បង្គោលជូន

- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រសួងបរិស្ថាន
- ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- ក្រសួងរ៉ែ និងថាមពល
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងទេសចរណ៍
- ក្រសួងសុខាភិបាល
- ធនាគារជាតិនៃកម្ពុជា
- ក្រសួងព័ត៌មាន
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- ក្រសួងសាធារណការ និងដឹកជញ្ជូន
- រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- អគ្គនាយកដ្ឋានពន្ធដារ
- សាលារាជធានីភ្នំពេញ
- មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ " មុខការ "
- ឯកសារ - កាលប្បវត្តិ



ក្រសួងពាណិជ្ជកម្ម

Ministry of Commerce

លេខ ០១៤៤

ពណ.បបព

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
KINGDOM OF CAMBODIA
Nation - Religion - King

ភ្នំពេញ ថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៥

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

សូមបញ្ជាក់ថា :

ក្រុមហ៊ុនពាណិជ្ជកម្មឯកជនមួយត្រូវបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មក្រោមអត្តលេខ Co.០១០៣ E/២០១៥ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ និងទទួលស្គាល់ជានីតិបុគ្គលពេញលក្ខណៈ ច្បាប់គិតចាប់ពីកាលបរិច្ឆេទនៃការចុះបញ្ជីនេះតទៅ ដោយយោងសេចក្តីប្រកាសរបស់ក្រុមហ៊ុនដូចខាងក្រោម:

១- នាមករណ៍របស់ក្រុមហ៊ុន : **ផ្លាវីស៊ីង (ខេមបូឌា) វ៉ាស៊ីង**

FLOURISHING (CAMBODIA) WASHING Co., Ltd.

មានទ្រង់ទ្រាយជា : សហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកម្រិត

២- អភិបាលក្រុមហ៊ុន : លោក **LIN ZHIHAO**

៣- ដើមទុនក្រុមហ៊ុន : ៤០០.០០០.០០០ រៀល

៤- ទីស្នាក់ការក្រុមហ៊ុន : ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៥- កម្មវត្ថុអាជីវកម្ម :

- បោកគក់សំលៀកបំពាក់
- ពាណិជ្ជកម្ម: ទិញ លក់ ផ្លាស់ប្តូរទំនិញ នីហាវណ អាហារណាទំនិញគ្រប់ប្រភេទ
- នាំចូលឱសថ សម្ភារៈបរិក្ខារពេទ្យគ្រប់ប្រភេទ
- ការជួលដាក់យ៉ូឯងនូវផលិតផល ទំនិញគ្រប់ប្រភេទ - ការជួសជុលសម្ភារៈទំនិញគ្រប់ប្រភេទ
- ប្តូរប្រាក់ កែច្នៃ ទិញ លក់ គ្រឿងអលង្ការ
- មន្ទីរពេទ្យពិគ្រោះព្យាបាលជំងឺ
- បើកសាលារៀន
- ភ្នាក់ងារពាណិជ្ជកម្ម - តំណាងពាណិជ្ជកម្ម
- សេវាពិគ្រោះយោបល់លើផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្ម
- សេវាការងារជូនអតិថិជនធ្វើក្នុង និងក្រៅប្រទេស
- សេវាផ្នែកព័ត៌មានវិទ្យា
- សេវាផ្សាយពាណិជ្ជកម្ម
- បោះពុម្ពផ្សាយ
- ផលិតខ្សែភាពយន្ត វីដេអូ CD
- ដឹកជញ្ជូន: ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស - សេវាបញ្ជូន និងចែកចាយទំនិញ
- សេវាយកកម្រៃជើងសាលើការដឹកជញ្ជូន
- សាងសង់ ជួសជុល អគារ ស្ពាន ថ្នល់ - ស្ថាបត្យកម្ម បេនាឃ្លង់ ត្រួតពិនិត្យ និងសិក្សាគម្រោងប្លង់សំណង់គ្រប់ប្រភេទ



- ទេសចរណ៍: សណ្ឋាគារ គោជនីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត
- វិនិយោគលើវិស័យកសិកម្ម: ដាំដំណាំ ចិញ្ចឹមសត្វ
- វិនិយោគលើវិស័យឧស្សាហកម្ម: ធាងចក្រ សិប្បកម្ម ។

៦- ចិរវេលា : ៩៩ ឆ្នាំ

រាល់ដំណាច់ឆ្នាំនីមួយៗ អភិបាលក្រុមហ៊ុនមានកាតព្វកិច្ចមកគំរាល់ប្រតិទិនប្រចាំឆ្នាំ ដែលទាក់ទងទៅនឹងស្ថានភាពរបស់ក្រុមហ៊ុននៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ។

ដើម្បីធ្វើប្រតិបត្តិការលើមុខជំនាញនីមួយៗ ក្រុមហ៊ុនត្រូវសុំការអនុញ្ញាតជាមុនពីក្រសួង ឬស្ថាប័នដែលគ្រប់គ្រងមុខជំនាញទាំងនោះ និងសុំការអនុញ្ញាតបើកទីតាំងស្នាក់ការរបស់ក្រុមហ៊ុនពីអាជ្ញាធរដែនដី ។

អ្នកទទួលខុសត្រូវនៃក្រុមហ៊ុន ត្រូវអនុវត្តសម្របទៅតាមច្បាប់ជាធរមាន ។

៧. រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

បង្គន់ជុន:

- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល
- ក្រសួងបរិស្ថាន
- ក្រសួងទេសចរណ៍
- ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ធនាគារជាតិនៃកម្ពុជា
- ក្រសួងព័ត៌មាន
- ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- ក្រសួងសាធារណការ និងដឹកជញ្ជូន
- រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
- អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- អគ្គនាយកដ្ឋានពន្ធដារ
- សាលារាជធានីភ្នំពេញ
- មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ "មុខការ"

ក.ស.ន - ឯកសារ - កាលប្បវត្តិ



រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

កុយ សុផានី